

ការណែនាំអំពី ការបោះឆ្នោត បឋមឆ្នាំ ២០២១



Email: info@lowellvotes.org
Phone: 978-452-7532 ext. 808
Facebook: LowellVotes

ការបោះឆ្នោតនៅទីក្រុងឡូវវែល (Lowell Votes) គឺជាក្រុមសហគមន៍ដែលមិនប្រកាន់បក្សពួកដែលធ្វើការជម្រុញការបង្កើនចំនួនប្រជាជនទៅចូលរួមបោះឆ្នោតនៅទីក្រុងឡូវវែលតាមរយៈការអប់រំ។

www.lowellvotes.org
ការណែនាំនេះត្រូវបានបង្ហាញដោយគ្មានការធានាពីភាពត្រឹមត្រូវ។ ចម្លើយត្រូវបានបង្ហាញជាការនិយាយផ្ទាល់ ដោយមានការកែប្រែតិចតួចលើវេយ្យាករណ៍អក្ខរាវិរុទ្ធ និងប្រវែង។ ចម្លើយទាំងឡាយត្រូវបានកំណត់ដោយអក្សរ ៣០០ តួ។

ប្រសិនបើអ្នកកត់សម្គាល់កំហុសណាមួយនៅក្នុងការណែនាំនេះ សូមទាក់ទងមកយើងភ្លាម យើងនឹងចេញការកែតម្រូវលើគេហទំព័ររបស់យើង។

បេក្ខជនបានរាយឈ្មោះតាមអក្ខរក្រមនៅក្នុងការប្រណាំងប្រជែងរបស់ពួកគេ (ចាប់ពីថ្នាក់សង្កាត់ ដល់សម្រាប់ទីក្រុងទូទៅ) លុះត្រាតែមានការបញ្ជាក់។

ព័ត៌មានថ្មី 09/16/21



សំណួររបេក្ខជននៅក្នុងការណែនាំនេះត្រូវបានគេស្រង់ចេញមកពីការស្ទង់មតិសហគមន៍ដើម្បីកំណត់បញ្ហាដែលប្រពលរដ្ឋយកចិត្តទុកដាក់បំផុត។ សូមចាំមើលការស្ទង់មតិនៅពេលដែលវាចេញមកតាមរយៈផ្លូវនីមួយៗ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម តាមរយៈអង្គការសហគមន៍ ឬ ក្នុងសង្កាត់របស់អ្នកហើយបញ្ជូនសំណួររបស់អ្នក! អ្នកក៏អាចទាក់ទងទៅបេក្ខជនដោយផ្ទាល់ដើម្បីសួរថាតើពួកគេគិតយ៉ាងណាលើបញ្ហាដែលអ្នកលើកឡើង! អង្គការការបោះឆ្នោតឡូវវែលមិនគាំទ្របេក្ខជនណាម្នាក់សម្រាប់តំណែងជាបេក្ខជនឡើយ។ យើងធ្វើឱ្យឯកសារអប់រំរបស់យើងមានដល់សាធារណជនទូទៅ។ ប្រសិនបើបេក្ខជនជ្រើសរើសចែកចាយឯកសាររបស់យើង វាមិនមែនមានន័យថាយើងបានគាំទ្របេក្ខជននោះឡើយ។

បង្ហាញពីសង្កាត់របស់អ្នក
គាំទ្រ ការបោះឆ្នោតនៅទីក្រុងឡូវវែល!
lowellvotes.org/shop



ការបោះឆ្នោតបឋមថ្ងៃទី ២១ ខែកញ្ញា | ពីម៉ោង ៧ ព្រឹក ដល់ ៨ យប់

ព័រឃូកមួយស៊ែនិង ការបោះឆ្នោត បឋម!

ក្រុមប្រឹក្សាក្រុង



... មានការបោះ
ឆ្នោតបឋម!

នៅក្រោមប្រព័ន្ធរបស់យើង ការបោះឆ្នោតបឋមត្រូវបានគេប្រើដើម្បី
បង្រួមឈ្មោះជាបេក្ខជនជាច្រើន និងត្រូវបានធ្វើឡើងនៅពេលមាន
បេក្ខជនឈរឈ្មោះលើសពីអាសនៈទ្វេដង ដោយមាន+១ នាក់
បន្ថែមទៀត។ សំណុំមួយតែងមានអាសនៈមួយ ដូច្នោះអាសនៈ
សំណុំណាមួយដែលមានបេក្ខជនឈរលើសពីបីនាក់ និងនាំអោយ
មានការបោះឆ្នោតបឋម។ អ្នកទទួលបានការបោះឆ្នោតច្រើនជាងគេពី
រូប និងបន្តទៀត។ ឆ្នាំនេះមិនមានការបោះឆ្នោតបឋមសម្រាប់ទីក្រុង
ទូទៅទេ!

គណៈកម្មការសាលា


ឆ្នាំនេះគ្មានវគ្គជម្រះទេ!

ចម្លើយការសង់មតិ ក្រុមប្រឹក្សាភ្នំ


បេក្ខជនចំនួន ២៧
នាក់។

ចំនួន ៨ សុំផ្អាក ។
៣ សម្រាប់ទីភ្នំ
ទូទៅ។

អ្នកកំពុងកាន់តំណែង
៩ នាក់។

LOWELL
VOTES

ក្រុមប្រឹក្សាក្រុង



Rodney Elliott
Pawtucketville

អ្នកកាន់តំណែង

Rodney_Elliott1
 rodneylelliottforcitycouncil
 N/A
 rodneylelliott.com



Daniel Rourke
Pawtucketville

អ្នកកាន់តំណែង

N/A
 N/A
 N/A
 គ្មានគេហទំព័រ

តើអ្នកបោះឆ្នោតអាចរកអ្នកនៅលើគេហទំព័រណា?

តើអ្នកបោះឆ្នោតត្រូវដឹងអ្វីខ្លះពីអ្នក?

ខ្ញុំជាកូនម្នាក់ក្នុងចំណោមកូនប្រាំនាក់ ដែលមានបងប្អូនស្រីប្អូននាក់ កូនស្រីពីរនាក់ និងចៅស្រីពីរនាក់។ គោលដៅរបស់ខ្ញុំគឺតែងតែព្យាយាមធ្វើជាមនុស្សម្នាក់ដែលអ្នកដទៃអាចពឹងពាក់បាន។ ខ្ញុំតែងតែមានឆន្ទៈខិតខំធ្វើការ និងជួយអ្នកដទៃ។ ទស្សនៈរបស់ខ្ញុំក្នុងនាមជាមន្ត្រីជាបណ្ឌិតគឺដូចគ្នា។

ខ្ញុំមានសំណាងដែលបានរស់នៅក្នុងក្រុង និងចិញ្ចឹមគ្រួសារនៅទីក្រុងឡូរីវែល។ ខ្ញុំបានបំរើសហគមន៍ខ្ញុំក្នុងនាមជាមន្ត្រីពន្ធនាគារនៅមជ្ឈមណ្ឌលយុវជនឡូរីវែល ជាក្រុមប្រឹក្សាក្រុង និង ជាគ្រូបង្វឹកកីឡាយុវជនរបស់យើងជាច្រើននាក់។

តើអ្វីជាបញ្ហាធំបំផុតនៅក្នុងសង្កាត់របស់អ្នកហើយអ្នកនឹងដោះស្រាយវាដោយរបៀបណា? សម្រាប់អ្នកដែលឈរឈ្មោះបោះឆ្នោតទូទៅ តើអ្វីជាបញ្ហាធំបំផុតដែលទីក្រុងកំពុងនឹងប្រឈមមុខ?

បញ្ហាធំមួយដ៏បំផុតដែលសង្កាត់ទី១ប្រឈមមុខ គឺអង្គការលំនៅដ្ឋានខុសច្បាប់ (បន្ទប់លាក់ខ្លួន) ។ ជាមួយនឹងការរីកដុះដាលនៃសាកលវិទ្យាល័យ យើងឃើញមានការធ្វើលំនៅដ្ឋានខុសច្បាប់។ ខ្ញុំមិនគាំទ្រនៅក្នុងពិធីការកែប្រែដីគហុកនៃតំបន់ផ្ទះមួយគ្រួសារ ។ នេះគួរតែត្រូវបានធ្វើតាមរយៈដំណើរការការអនុញ្ញាតពិសេស។

ផ្លូវថែកកេតវីល គឺជាសង្កាត់មួយដែលអ្នកស្រុកជាច្រើនបានជ្រើសរើសដើម្បីរស់នៅ និងចិញ្ចឹមគ្រួសាររបស់គេ។ វាសំខាន់ណាស់ក្នុងការធ្វើឱ្យសង្កាត់មានសុវត្ថិភាព មានភាពស្ងាត់ស្ងៀម និងមានទិសដៅច្រើន។ ការបម្រើសហគមន៍របស់ខ្ញុំផ្អែកសុវត្ថិភាពសាធារណៈអស់រយៈពេលមួយចំនួនឆ្នាំបានជួយធ្វើឱ្យទីក្រុងឡូរីវែលក្លាយជាកន្លែងដែលសម្រាប់រស់នៅ។

តើអ្នកនឹងធ្វើអ្វីដើម្បីកែលម្អភាពចម្រុះ សមធម៌ និងការរួមបញ្ចូលនៅក្នុងឡូរីវែល?

យើងបានបោះជំហានធំមួយដោយជួយអ្នកប្រឹក្សាម្នាក់ដែលនឹងផ្តល់ផែនទីគ្រួសារសម្រាប់ទីក្រុងនេះ។ ជំហានបន្ទាប់នឹងត្រូវជ្រើសរើសមន្ត្រី ជំនាញផ្នែកភាពចម្រុះ សមធម៌ និងការរួមបញ្ចូល។ តំណែងនេះត្រូវបានផ្តល់ដោយថវិការបស់សាលាក្រុង។ សវនកម្មបានដាក់ចេញនូវ (៧) អនុសាសន៍ដើម្បីអនុវត្តភ្លាមៗ ។

ឡូរីវែលគួរតែបន្តការផ្សព្វផ្សាយមិនត្រឹមតែការចែករំលែកព័ត៌មានតាមប្រជាពិធីមាន តាមគណៈកម្មការ ឬការងារប៉ុណ្ណោះទេប៉ុន្តែគួរតែថែមលើការធ្វើផែនការសហគមន៍ដែលអាចទៅដល់អ្នកដែលមិនសូវបានចូលរួម។ លើកទឹកចិត្តឱ្យមានការចូលរួមច្រើន ប៉ុន្តែត្រូវប្រាកដថាអ្នកដែលជ្រើសរើសមិនចូលរួមនៅតែដឹង។

ផ្សេងៗ

តើមានការបោះឆ្នោតបឋមទេ? មិនមានទេ!

នៅក្រោមប្រព័ន្ធរបស់យើង ការបោះឆ្នោតបឋមត្រូវបានគេប្រើដើម្បីបង្កើនឈ្មោះជាបេក្ខជនជាច្រើន និងត្រូវបានធ្វើឡើងនៅពេលមានបេក្ខជនឈរឈ្មោះលើសពីអាសនៈទ្វេដងដោយមាន+១ នាក់បន្ថែមទៀត។ សង្កាត់មួយតែងមានអាសនៈមួយ ដូច្នោះអាសនៈសង្កាត់ណាមួយដែលមានបេក្ខជនឈរលើសពីបីនាក់ និងនាំអោយមានការបោះឆ្នោតបឋម។ អ្នកទទួលបានការបោះឆ្នោតច្រើនជាងគេពីរូប នឹងបន្តទៀត។

តើខ្ញុំបោះឆ្នោតដោយផ្ទាល់នៅឯណា?

- Pawtucketville Memorial School
- McAvinue School


អាស្រ័យលើកន្លែងដែលអ្នករស់នៅ សូមទូរស័ព្ទទៅការិយាល័យរៀបចំការបោះឆ្នោតដើម្បីបញ្ជាក់ តាមរយៈលេខ ៩៧៨-៦៧៤-៤០៤៦

តើអ្វីទៅជាគណៈកម្មាធិការសាលាសម្រាប់សង្កាត់នេះ?












គណៈកម្មាធិការសាលាសម្រាប់សង្កាត់នេះ ត្រូវបានកំណត់ឡើងដើម្បីជួយក្រុមប្រឹក្សាក្រុងចំនួនពីរ។

ក្រុមប្រឹក្សាក្រុង



 <p>ROBERT J. GIGNAC Lowell City Council Centralville District</p> <p>Robert Gignac Centralville</p>	 <p>ELECTED Marty Hogan LOWELL CITY COUNCIL LEADER</p> <p>Marty Hogan Centralville</p>	 <p>*** COREY *** ROBINSON CENTRALVILLE DISTRICT - CITY COUNCIL "LET'S MAKE A DIFFERENCE"</p> <p>Corey Robinson Centralville</p>
---	---	---

តើអ្នកបោះឆ្នោតអាចរកអ្នកនៅលើគេហទំព័រណា?

<p>  gignacforlowell  GignacforlowellCville  N/A gignacforlowell.com </p>	<p>  Hogan4Lowell  FriendsOfHogan4Lowell  hogan4lowell MartyHogan4Lowell.com </p>	<p>  coreyforcville  coreyforcentralville  coreyforlowell coreyforlowell.com </p>
--	--	---

តើអ្នកបោះឆ្នោតត្រូវដឹងអ្វីខ្លះពីអ្នក?

<p>ខ្ញុំកំពុង និងធំធាត់នៅឡើយ ហើយបានរស់នៅសង្កាត់ សិនត្រូលវីល ជាង ២០ឆ្នាំហើយ ។ ខ្ញុំនិងភរិយារបស់ខ្ញុំមានម៉ាទែនភាពដែលបានចិញ្ចឹមគ្រួសារក្មេងៗរបស់យើងនៅទីនេះ។ ខ្ញុំនាំមកនូវជំនាញក្នុងវិស័យហិរញ្ញវត្ថុក្នុងរដ្ឋាភិបាល ការជួយអ្នកដទៃតាមរយៈសេវាកម្មសាធារណៈ ការស្ម័គ្រចិត្ត និងការចូលរួមក្នុងសហគមន៍។</p>	<p>ខ្ញុំជាអ្នកជិតខាង នៅសង្កាត់សិនត្រូលវីលដែលប្តេជ្ញាធ្វើឱ្យសហគមន៍របស់យើងកាន់តែប្រសើរតាមរយៈការទំនាក់ទំនងបើកចំហ តម្លាភាព និងការប្តេជ្ញាចិត្តនេះមិនត្រឹមតែជាតំណាងទេ ប៉ុន្តែដោយខិតខំធ្វើការនិងបំរើប្រជាជននៅសង្កាត់ទី ២។</p>	<p>ខ្ញុំនៅក្នុងឡឥដ្ឋដែលពេញមួយជីវិតហើយ។ សំខាន់ជាងនេះទៅទៀតខ្ញុំដឹងថាការចាកចេញពីសាលារៀន ហើយបន្ទាប់មកត្រូវទទួលបានការងារដំបូងរបស់ខ្ញុំនៅអាយុ ១៤ ឆ្នាំ ហើយខ្ញុំបានបម្រើការងារជាបុគ្គលិកទីក្រុងអស់រយៈពេល ១៥ ឆ្នាំ។ ខ្ញុំឈរឈ្មោះព្រោះខ្ញុំដឹងថាយើងរួមគ្នាអាចរៀនសង្កាត់សិនត្រូលវីល និងឡឥដ្ឋ។</p>
---	---	---

តើអ្វីជាបញ្ហាធំបំផុតនៅក្នុងសង្កាត់របស់អ្នកហើយអ្នកនឹងដោះស្រាយវាដោយរបៀបណា? សម្រាប់អ្នកដែលឈរឈ្មោះបោះឆ្នោតទូទៅ តើអ្វីជាបញ្ហាធំបំផុតដែលទីក្រុងកំពុងនឹងប្រឈមមុខ?

<p>សុវត្ថិភាពសាធារណៈ អវត្តមានម្ចាស់ផ្ទះ លទ្ធភាពទទួលបានការអប់រំប្រកបដោយគុណភាព ផ្លូវស្អាត និងស្ថានភាពគ្រឹះស្ថានរបស់សង្កាត់របស់យើង។ ខ្ញុំនឹងធានាថាអ្នកជិតខាងរបស់យើងមានសំលេង ហើយដើម្បីធានាថាសេវាកម្មទីក្រុងបានបំពេញតាមតម្រូវការរបស់អ្នករស់នៅ។</p>	<p>បញ្ហាមួយដែលខ្ញុំបញ្ជាក់បំផុតគឺការគ្រប់គ្រងមិនត្រឹមត្រូវរបស់សេវាកម្មទីក្រុង ដូចជា សំរាមការត្រួតត្រាយផ្លូវ ការទំនាក់ទំនងជាដើម។ កង្វះបុគ្គលិក ធនធាន/សមត្ថភាពរបស់ទីក្រុងធ្វើអោយពិបាកក្នុងការដោះស្រាយបញ្ហាទាំងនោះជាប្រចាំ។ ក្នុងនាមខ្ញុំជាក្រុមប្រឹក្សាក្រុង សិនត្រូលវីល ខ្ញុំនឹងខិតខំប្រឹងប្រែងដើម្បីផ្តល់មូលនិធិត្រឹមត្រូវ។</p>	<p>សេវាកម្មមូលដ្ឋានដូចជា ការកំចាត់កាកសំណល់ ការបាសសំអាតតាមដងផ្លូវ និងឈូសឆាយមិនដូចគ្នាសោះនៅគ្រប់សង្កាត់ទាំងអស់។ ប្រសិនបើយើងមិនអាចធ្វើឱ្យអ្នកស្រុកជឿជាក់លើសេវាកម្មទីក្រុងមូលដ្ឋានដូចនេះ តើពួកគេអាចទុកចិត្តយើងលើបញ្ហាធំជាងនេះយ៉ាងណាទៅ? ក្រុមប្រឹក្សាក្រុងត្រូវស្តាប់ និងធ្វើសកម្មភាពលើមតិត្រូវទប់ពីគ្រប់ទិសទីនៃទីក្រុង។</p>
---	---	---

តើអ្នកនឹងធ្វើអ្វីដើម្បីកែលម្អភាពចម្រុះ សមធម៌ និងការរួមបញ្ចូលនៅក្នុងឡឥដ្ឋ?

<p>ស្តាប់អ្នកពាក់ព័ន្ធផ្សេងៗនៅទូទាំងសហគមន៍។ ចូលរួមដោយមានគំនិតបើកចំហ សមត្ថភាព និងឆន្ទៈក្នុងការផ្លាស់ប្តូរការអនុវត្តកន្លងមក ហើយចូលរួមយ៉ាងពេញលេញក្នុងការសន្ទនាដែលប្រកបដោយការគិតគូរប្រកបដោយអត្ថន័យដើម្បីចូលរួមបង្កើតយុទ្ធសាស្ត្រ។ កត្តាទាំងនេះត្រូវមាននៅក្នុងសហគមន៍របស់យើង និងក្នុងរបៀបដែលយើងដំណើរការជាទីក្រុង។</p>	<p>ខ្ញុំនឹងធ្វើការនៅក្នុងក្រុមប្រឹក្សាក្រុងដើម្បីទទួលបានការប្រជុំសាធារណៈ និងការប្រជុំក្រុមប្រឹក្សាក្រុងដល់ប្រជាជន។ ខ្ញុំនឹងប្រើប្រព័ន្ធផ្សព្វផ្សាយ អ៊ីនធឺណិត និងអ៊ីមែលដើម្បីជ្រើកលំហូរព័ត៌មានទៅកាន់អ្នកស្រុករបស់យើង ហើយធ្វើការធានាថាការជួបប្រជុំតាមវីដេអូនិងវីដេអូតាមអ៊ីនធឺណិតនៅតែបន្ត។ យើងត្រូវការអ្នកស្រុកចូលរួម។</p>	<p>យើងត្រូវតែស្វែងរកបុគ្គលិកដោយផ្អែកលើសមត្ថភាពជាជាងទំនាក់ទំនង ដែលរួមមានការកែទម្រង់ធនធានមនុស្ស និងការផ្សព្វផ្សាយទៅដល់បេក្ខជនដែលមានសមត្ថភាពនៅក្នុងសហគមន៍របស់យើង។ យើងត្រូវផ្តោតលើកន្លែងដែលជាបន្តិចទេពកោសល្យ ដូចជា សាលាបច្ចេកទេស សាលាវិទ្យាល័យយូម៉ាស និង អ៊ីមេស៊ីវដើម្បីផ្តិតជំនាញទាំងនោះ។</p>
---	---	--

ផ្សេងៗ

តើមានការបោះឆ្នោតបឋមទេ?

មាន!

នៅក្រោមប្រព័ន្ធរបស់យើង ការបោះឆ្នោតបឋមត្រូវបានគេប្រើដើម្បីបង្កើនលទ្ធភាពជាបេក្ខជនជាច្រើន និងត្រូវបានធ្វើឡើងនៅពេលមានបេក្ខជនឈរឈ្មោះលើសពីអាសនៈទ្វេដងដោយមាន+១ នាក់បន្ថែមទៀត។ សង្កាត់មួយតែងមានអាសនៈមួយដូច្នោះអាសនៈសង្កាត់ណាមួយដែលមានបេក្ខជនឈរលើសពីបីនាក់ នឹងនាំអោយមានការបោះឆ្នោតបឋម។ អ្នកទទួលបានការបោះឆ្នោតច្រើនជាងគេពីរូប និងបន្តទៀត។

តើខ្ញុំបោះឆ្នោតដោយផ្ទាល់នៅឯណា?


Robinson School

តើអ្វីទៅជាគណៈកម្មាធិការសាលាសម្រាប់សង្កាត់នេះ?



គណៈកម្មាធិការសាលានីមួយៗតែងមានក្រុមប្រឹក្សាក្រុងចំនួនពីរ។

ក្រុមប្រឹក្សាក្រុង



<p>DAVE CONWAY Belvidere CITY COUNCIL</p>	<p>John Leahy Belvidere LOWELL CITY COUNCIL</p>	<p>WILLIAM "BILL" SAMARAS Belvidere CITY COUNCIL</p>
<p>អ្នកកាន់តំណែង</p>	<p>អ្នកកាន់តំណែង</p>	<p>អ្នកកាន់តំណែង</p>

តើអ្នកបោះឆ្នោតអាចរកអ្នកនៅលើគេហទំព័រណា?

<p> N/A dave.conway.313 N/A គ្មានគេហទំព័រ </p>	<p> Jleahy62John LeahyforLowell N/A គ្មានគេហទំព័រ </p>	<p> N/A samarasforlowell N/A Samarasforlowell.com </p>
--	--	--

តើអ្នកបោះឆ្នោតត្រូវដឹងអ្វីខ្លះពីអ្នក?

<p>ខ្ញុំបានកើត និងធំឡើងក្នុងទីក្រុងទ្វីប ហើយបានបញ្ចប់ការសិក្សាពីវិទ្យាល័យទ្វីប។ ក៏បានបង្រៀនថ្នាក់ប្រវត្តិសាស្ត្ររដ្ឋាភិបាល, បានធ្វើជាប្រធានផ្ទះសំណាក់សិស្ស និងនាយកសាលា - បានបម្រើការជាគណៈកម្មការសាលា ៨ ឆ្នាំ និង ៤ ឆ្នាំជាក្រុមប្រឹក្សាក្រុង។ ដូចគ្នានេះផងដែរខ្ញុំបានបម្រើការជាគណៈកម្មការអភិរក្ស និងគណៈកម្មការជនពិការ។</p>	<p>ការធ្វើជាចៅហ្វាយក្រុងក្នុងអំណាចគ្លីននេះ គឺជាកិត្តិយស និងឯកសិទ្ធិ។ ខ្ញុំគិតថាខ្ញុំបានធ្វើការយ៉ាងសកម្មដើម្បីឱ្យមានភាពយុត្តិធម៌ និងស្ថាប័នរួមទាំងអស់ដែលបានបង្ហាញដល់ខ្ញុំ។ ខ្លឹមរាយក្នុងការធ្វើការជាមួយអាជីវកម្មក្នុងស្រុក និងព្យាយាមកែលម្អសាលារៀនរបស់យើងតាំងពីមានកូរីត។ កូរីតពិតជាលំបាកណាស់ប៉ុន្តែយើងបានធ្វើការយ៉ាងល្អ។</p>	<p>ខ្ញុំរស់នៅទ្វីបលើពេញមួយជីវិតហើយ ខ្ញុំមានកិត្តិយសដែលបានបម្រើការជាអាយតកសាលាវិទ្យាល័យទ្វីបរំលឹកឆ្នាំ ១៩៩១-២០១០ និងជាអភិបាលក្រុងពីឆ្នាំ ២០១៤-២០២០។ ក្រោមការដឹកនាំរបស់វិទ្យាល័យទ្វីបលើត្រូវបានគេទទួលស្គាល់ថាជាវិទ្យាល័យកំពូលមួយ ក្នុងចំណោមវិទ្យាល័យក្រុងនៅសហរដ្ឋអាមេរិកហើយក្នុងនាមជាអភិបាលក្រុង ខ្ញុំបានជួយដឹកនាំកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើតវិទ្យាល័យទ្វីបលើថ្មី។</p>
--	---	--

តើអ្វីជាបញ្ហាធំបំផុតនៅក្នុងសង្កាត់របស់អ្នកហើយអ្នកនឹងដោះស្រាយវាដោយរបៀបណា? សម្រាប់អ្នកដែលឈរឈ្មោះបោះឆ្នោតទូទៅ តើអ្វីជាបញ្ហាធំបំផុតដែលទីក្រុងកំពុងនឹងប្រឈមមុខ?

<p>សុវត្ថិភាព ... បានស្នើឱ្យគេបង្កើតយុទ្ធនាការមួយដែលដោះស្រាយបញ្ហាចរាចរណ៍របស់យានយន្ត និងសុវត្ថិភាពអ្នកថ្មើរជើងនៅតាមដងផ្លូវក្នុងសង្កាត់របស់យើង។</p>	<p>បញ្ហាគុណភាពនៃជីវិតជនពិការមកលើយើងទាំងអស់គ្នា មិនថាអ្នករស់នៅទីណាក៏ដោយ។ ចិញ្ចឹមផ្លូវ ចរាចរណ៍ សុវត្ថិភាពនិងសាលារៀន។ ខ្ញុំនឹងបន្តតស៊ូដើម្បីធានាថាប្រជាជនពេញចិត្តនៅក្នុងសង្កាត់របស់ពួកគេ។</p>	<p>ចរាចរណ៍គឺជាបញ្ហាចម្បង។ ការដោះស្រាយនៅលើផ្លូវ Andover St-Clark Rd, Douglas Rd Wentworth Ave ត្រូវបានប្រើជាផ្លូវកាត់។ យើងត្រូវតែប្រឹងប្រែងការគាំពារច្បាប់ផ្លូវ និងអនុវត្តហើយខ្ញុំបានគាំទ្រច្រើនដងអំពីបញ្ហានេះ។ ក្នុងនាមជាអ្នកជិតខាងនេះគឺជាបញ្ហារបស់អ្នករាល់គ្នាហើយយើងត្រូវជួយគ្នា។</p>
---	--	--

តើអ្នកនឹងធ្វើអ្វីដើម្បីកែលម្អភាពចម្រុះ សមធម៌ និងការរួមបញ្ចូលនៅក្នុងទ្វីប?

<p>យើងបានបោះឆ្នោតជាសាធារណៈគាំទ្រ ផ្នែកភាពចម្រុះសមធម៌ និងការរួមបញ្ចូល។ វាគឺពេលវេលាដែលយើងត្រូវស្វែងរកការកែលម្អឥតឈប់ឈរ។</p>	<p>យើងទាំងអស់គ្នាត្រូវតែធ្វើខ្លួនជាក្រុមប្រឹក្សានិងជាបុគ្គលដើម្បីធ្វើការផ្លាស់ប្តូរ។ យើងនឹងមាននាយកផ្នែកចុះដំបូងនៅក្នុងសាលាក្រុងក្នុងពេលឆាប់ៗនេះ។ ខ្ញុំទាហរណ៍នៅក្នុងការិយាល័យរបស់សាលាក្រុង។ យើងបានផ្តល់ឱកាសឱ្យមនុស្សជាច្រើនធ្វើការហាត់ការនៅអំណាចត្រីមុន។</p>	<p>អ្វីដែលខ្ញុំបានរៀនពីអាជីពរបស់ខ្ញុំគឺថា ការដោះស្រាយបញ្ហាត្រូវការការធ្វើច្រើនជាងនិយាយ។ មានពាក្យមួយនិយាយថា អ្នកត្រូវ "ដើរដូចការនិយាយ" នៅពេលយើងខិតខំប្រឹងប្រែងដើម្បីរួមបញ្ចូលអ្នកទាំងអស់គ្នា។ ប៉ុន្តែនាឆ្នាំមកនេះយើងមានការពិភាក្សាជាច្រើនប៉ុន្តែយើងត្រូវការការវិនិយោគនិងការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ដើម្បីឱ្យទីក្រុងទ្វីបលើក្លាយជាទីក្រុងសម្រាប់ទាំងអស់គ្នា។</p>
--	---	--

ផ្សេងៗ

តើមានការបោះឆ្នោតបឋមទេ?


មាន!

នៅក្រោមប្រព័ន្ធរបស់យើង ការបោះឆ្នោតបឋមត្រូវបានគេប្រើដើម្បីបង្រួមឈ្មោះជាបេក្ខជនជាច្រើន និងត្រូវបានធ្វើឡើងនៅពេលមានបេក្ខជនឈរឈ្មោះលើសពីអាសនៈទ្វេដងដោយមាន+១ នាក់បន្ថែមទៀត។ សង្កាត់មួយតែងមានអាសនៈមួយដូច្នោះអាសនៈសង្កាត់ណាមួយដែលមានបេក្ខជនឈរលើសពីបីនាក់ នឹងនាំអោយមានការបោះឆ្នោតបឋម។ អ្នកទទួលបានការបោះឆ្នោតច្រើនជាងគេពីរដូវ និងបន្តទៀត។

តើខ្ញុំបោះឆ្នោតដោយផ្ទាល់នៅឯណា?


Reilly School

តើអ្វីទៅជាគណៈកម្មាធិការសាលាសម្រាប់សង្កាត់នេះ?



គណៈកម្មាធិការសាលានីមួយៗតែងមានក្រុមប្រឹក្សាក្រុងចំនួនពីរ។

ក្រុមប្រឹក្សាក្រុង



Paul Belley
Pawtucketville



Wayne Jenness
Downtown



Ryan Rourke
Downtown

តើអ្នកបោះឆ្នោតអាចរកអ្នកនៅលើគេហទំព័រណា?

N/A
 Paul-Belley-for-Lowell-City-Council
 N/A
 គ្មានគេហទំព័រ

District4Lowell
 District4Lowell
 District4Lowell
 District4Lowell.com

Ryan_Rourke2021 ryan-rourke2021
 rourke2021
 ryanrourke2021
 ryanrourke2021.com

តើអ្នកបោះឆ្នោតត្រូវដឹងអ្វីខ្លះពីអ្នក?

ខ្ញុំរស់នៅទីក្រុងប្រាំមួយឆ្នាំហើយ ហើយបានបម្រើសហគមន៍សហគមន៍ និងគ្មានទីជាអ្នកដឹកនាំផ្សេងៗ។ ខ្ញុំធ្លាប់ជាអ្នកបើកទូកដឹកទំនិញ ប៉ុន្តែចំណង់ចំណូលចិត្តពិតប្រាកដរបស់ខ្ញុំគឺជាតន្ត្រីអាជីព ដែលខ្ញុំបានធ្វើអស់រយៈពេល៥០ហើយក្រោមទាំងប្រធានក្រុមទូកឆាតធំៗ។ ខ្ញុំស្រឡាញ់ទីក្រុងនេះនិងភាពសម្បូរបែបរបស់វា។

ខ្ញុំបានផ្លាស់មកទីក្រុងឆ្នាំ២០០៥ ហើយខ្ញុំបានរស់នៅកណ្តាលទីក្រុងកាំងពីចុងឆ្នាំ២០០៩ ។ ខ្ញុំរួបរួមរបស់ខ្លួននៅការប្រកួតកីឡារបស់ ស្ថានីយ៍ហើយយើងបានរៀបការនៅ វីស្តោ។ ខ្ញុំចូលចិត្តរស់នៅទីក្រុងហើយខ្ញុំចូលចិត្តធ្វើជាច្រើនដើម្បីធ្វើឱ្យវាក្លាយជាកន្លែងល្អប្រសើរសម្រាប់ទាំងអស់គ្នា។ នេះជាលើកទីមួយដែលខ្ញុំឈរឈ្មោះ។

អាជីពរបស់ខ្ញុំបានបង្រៀនខ្ញុំខិតខំប្រឹងប្រែងធ្វើការ ការរីកចម្រើន និងការកែលម្អពីតូចទៅធំ។ ការចូលរួមក្នុងសហគមន៍រយៈពេល ២៥ ឆ្នាំរបស់ខ្ញុំក្នុងនាមប្រធានផ្នែកយុវជនកីឡានៅអង្គការមិនរកប្រាក់ចំណេញហើយជាសមាជិកក្រុមប្រឹក្សាភិបាលផ្នែកសុខាភិបាល បានបង្រៀនខ្ញុំពីការទទួលខុសត្រូវ ការសហការ និងប្រសិទ្ធភាព។ “ការងារ” ដែលខ្ញុំចូលចិត្តគឺភាពជាឪពុក។ ដែលវាបានបង្រៀនខ្ញុំឱ្យមានការអត់ធ្មត់។

តើអ្វីជាបញ្ហាធំបំផុតនៅក្នុងសង្កាត់របស់អ្នកហើយអ្នកនឹងដោះស្រាយវាដោយរបៀបណា? សម្រាប់អ្នកដែលឈរឈ្មោះបោះឆ្នោតទូទៅ តើអ្វីជាបញ្ហាធំបំផុតដែលទីក្រុងកំពុងនឹងប្រឈមមុខ?

សង្កាត់ទី៤ របស់ខ្ញុំមានបញ្ហានៅតំបន់កណ្តាលទីក្រុង ដែលវាស្ថិតក្នុងស្ថានភាពពួកផ្សេងៗគ្នា។ ការគ្មានផ្ទះសំបែង/ការសុទាន បញ្ហាហេដ្ឋារចនាសម្ព័ន្ធនិង ហាងទំនេរ។ ទាំងនេះគឺជាបញ្ហាប្រឈមដែលអាចដោះស្រាយបានដោយការនាំយកផលប្រយោជន៍សាធារណៈនិងឯកជនមករួមគ្នា ដើម្បីបង្កើតផែនការដោះស្រាយបញ្ហាប្រកបដោយមនុស្សធម៌។

បញ្ហាមួយដែលខ្ញុំបានលឺពីអ្នកបោះឆ្នោតជាច្រើនគឺការថែរក្សាផ្លូវក្នុងទីក្រុង៖ សំរាមដែលគេនៅជិតផ្ទះ ការបាក់បែកបេតុង (យានដ្ឋាន ចិញ្ចឹមផ្លូវ ស្ពាន) និងភ្លើងបំភ្លឺ។ ផ្ទះសំរាមអាចត្រូវបានដោះស្រាយដោយការផ្តល់ធនធានបន្ថែមដល់ក្រសួងការងារសាធារណៈ។ ជំនួសភ្លើងដោយការដាក់អំពូល LED។ បេតុងត្រូវការការវិភាគបន្ថែមទៀត។

ប្រជាជនគ្មានផ្ទះសំបែងគឺជាបញ្ហាធំបំផុតសម្រាប់សង្កាត់ទី៤។ វាចាំបាច់ត្រូវមានការសហការគ្នាបន្ថែមទៀតរវាង ប៉ូលីស ក្រសួងការងារសាធារណៈ អ្នកសម្របសម្រួលផ្នែកគ្មានផ្ទះសំបែង មណ្ឌលសុខភាពផ្លូវចិត្ត (ទាំងរដ្ឋនិងមូលដ្ឋាន) ព្រមទាំងម្ចាស់អាជីវកម្មឯកជន។ ការធ្វើឱ្យប្រសើរឡើងនូវជីវិតរបស់ជនអនាថាអាចនាំអោយមានផលវិជ្ជមានដល់សេដ្ឋកិច្ច។

តើអ្នកនឹងធ្វើអ្វីដើម្បីកែលម្អភាពចម្រុះ សមធម៌និងការរួមបញ្ចូលនៅក្នុងទូរៀល?

ខ្ញុំគាំទ្រចក្ខុវិស័យចំពោះអាមេរិករបស់លោកម៉ាទីនលូដិយី ដែលយើងមិនគួរនិយាយលើពណ៌សម្បុររបស់មនុស្សទេ ប៉ុន្តែលើចរិតលក្ខណៈរបស់ពួកគេ។ ខ្ញុំនឹងធ្វើការដើម្បីធានាថាមនុស្សទាំងអស់ត្រូវបានផ្តល់ឱកាសដូចគ្នានូវការទទួលបានចំណេះដឹងទទួលបានការពិចារណា សម្រាប់មុខតំណែងទាំងអស់នៅក្នុងរដ្ឋាភិបាលមូលដ្ឋាន។

ខ្ញុំមានក្តីរីករាយ និងសង្ឃឹមនៅពេលដែលយើងឈានទៅមុខជាមួយការជួលមន្ត្រីផ្នែកសមភាព ប្រចាំទីក្រុងទូរៀល។ ការជួលមនុស្សត្រឹមត្រូវសម្រាប់តួនាទីនេះមានសារៈសំខាន់ដើម្បីបន្តជំរុញដោះស្រាយបញ្ហានេះទៅមុខ។ ការមានក្រុមប្រឹក្សាដឹកនាំផ្នែកសមធម៌ដែលដឹកនាំដោយនិយោជិក ដែលបានស្នើដោយសវនកម្មកិច្ចការដ្ឋានផ្សេងៗដែរ។

ដំបូងយើងត្រូវតាមដានលើសវនកម្មធនធានមនុស្ស។ យើងក៏ត្រូវផ្តោតការយកចិត្តទុកដាក់បន្ថែមព្រោះបទពិសោធន៍របស់ខ្ញុំអំពីទីក្រុងនេះនិងខុសពីអ្នក។ យើងត្រូវមើលឱ្យច្បាស់ថាយើងរាល់គ្នាជាអ្នកណា។ យើងទាំងអស់គ្នាមើល និយាយ ធ្វើសកម្មភាព គិតនិងមានអារម្មណ៍ខុសៗគ្នា។ ភាពខុសគ្នារបស់យើងគឺជាអ្វីដែលចង់ភ្ជាប់យើងជាមួយគ្នា។

ផ្សេងៗ

តើមានការបោះឆ្នោតបឋមទេ?

មាន!


នៅក្រោមប្រព័ន្ធរបស់យើងការបោះឆ្នោតបឋមត្រូវបានគេប្រើដើម្បីបង្កើនលទ្ធភាពជាបេក្ខជនជាច្រើន និងត្រូវបានធ្វើឡើងនៅពេលមានបេក្ខជនឈរឈ្មោះលើសពីអាសនៈទ្វេដងដោយមាន+១ នាក់បន្ថែមទៀត។ សង្កាត់មួយតែងមានអាសនៈមួយដូច្នោះអាសនៈសង្កាត់ណាមួយដែលមានបេក្ខជនឈរលើសពីបីនាក់ នឹងនាំអោយមានការបោះឆ្នោតបឋម។ អ្នកទទួលបានការបោះឆ្នោតច្រើនជាងគេពីរូប និងបន្តទៀត។

តើខ្ញុំបោះឆ្នោតដោយផ្ទាល់នៅឯណា?

- Lowell High School
- Rogers School


អាស្រ័យលើកន្លែងដែលអ្នករស់នៅសូមទូរស័ព្ទទៅការិយាល័យរៀបចំការបោះឆ្នោតដើម្បីបញ្ជាក់តាមរយៈលេខ ៩៧៨-៦៧៤-៤០៤៦

តើអ្វីទៅជាគណៈកម្មាធិការសាលាសម្រាប់សង្កាត់នេះ?



គណៈកម្មាធិការសាលានីមួយៗតែងមានក្រុមប្រឹក្សាក្រុងចំនួនពីរ។

ក្រុមប្រឹក្សាក្រុង



KIM SCOTT
LOWELL CITY COUNCIL
DISTRICT 5
TOGETHER FOR SOUTH LOWELL

Kim Scott
South Lowell

Tooch Van
South Lowell

Tooch
ON
DISTRICT 5
Meeting South Lowell to City Hall

តើអ្នកបោះឆ្នោតអាចរកអ្នកនៅលើគេហទំព័រណា?

N/A
 Kim Scott for Lowell
 KimScottforLowell
KimScottforLowell.com

N/A
 Tooch-for-City-Council-District-5-South-Lowell
 votefortooch
votetooch.com

តើអ្នកបោះឆ្នោតត្រូវដឹងអ្វីខ្លះពីអ្នក?

ខ្ញុំបានបម្រើការជាគណៈកម្មាធិការសាលាឡូវែលចំនួនពីរដំណាក់កាល ហើយចំណេះដឹងរបស់ខ្ញុំពីថវិកាក្រុង និងហិរញ្ញវត្ថុ និងជួយខ្ញុំក្នុងការបែងចែកប្រាក់ពន្ធយ៉ាងមានប្រសិទ្ធភាព។ ខ្ញុំនឹងបន្តស៊ូមតិសម្រាប់អ្នកស្រុកឡូវែល។ ខ្ញុំបានតស៊ូមតិដែលនាំអោយមានពិព័រណ៍វិទ្យាសាស្ត្រ និងអាហារវិទ្យាក្នុងដោយឥតគិតថ្លៃដល់សិស្សឡូវែលទាំងអស់។

រឿងរបស់ខ្ញុំគឺមានទាំងបញ្ហាប្រឈម និងជ័យជំនះ៖ ខ្ញុំបានផ្លាស់មករស់នៅទីក្រុងឡូវែលពីប្រទេសកម្ពុជាតាំងពីឆ្នាំ ១៩៩៦ ហើយមានផ្ទះនៅប៉ែកឡូវែលខាងត្បូងចំនួន១២ឆ្នាំ។ ទាហានខ្មែរក្រហមបានសម្លាប់សមាជិកគ្រួសារខ្ញុំទាំងអស់។ ប៉ុន្តែខ្ញុំតែងតែមានបំណងប្រាថ្នាចង់ឈរឈ្មោះជាបេក្ខជនបម្រើសាធារណៈ និងជួយសហគមន៍វិញ។

តើអ្វីជាបញ្ហាធំបំផុតនៅក្នុងសង្កាត់របស់អ្នក ហើយអ្នកនឹងដោះស្រាយវាដោយរបៀបណា? សម្រាប់អ្នកដែលឈរឈ្មោះបោះឆ្នោតទូទៅ តើអ្វីជាបញ្ហាធំបំផុតដែលទីក្រុងកំពុងនឹងប្រឈមមុខ?

ធំដំបូងគឺជាបញ្ហាធំបំផុត។ យើងត្រូវការមនុស្សគ្រប់ទៅធ្វើការ កុមារត្រលប់ទៅសាលារៀន និងការអភិវឌ្ឍសេដ្ឋកិច្ចដើម្បីមានថវិកាដើម្បីដោះស្រាយបញ្ហាជីវិត។ (ចរាចរណ៍ឆ្លងកាត់ ផ្លូវលំសំរាម។ ល។)

ឡូវែលខាងត្បូងត្រូវបានគេមិនអើពើអស់ជាច្រើនទសវត្សមកហើយ។ ខ្ញុំនឹងភ្ជាប់វាទៅសាលាក្រុងដោយមានការបញ្ចូលមតិ និងភាពចម្រុះ។ យើងអាចរួមគ្នាផ្តល់នូវគុណភាពជីវិតដល់មនុស្សគ្រប់គ្នា។ ផ្លូវគ្រហុក ចិញ្ចឹមផ្លូវ ត្រូវតែជួសជុល ធុងសំរាមត្រូវរើសនិងសម្អាត។ អាជីវកម្មក្នុងស្រុកត្រូវការការគាំទ្រ។

តើអ្នកនឹងធ្វើអ្វីដើម្បីកែលម្អភាពចម្រុះ សមធម៌ និងការរួមបញ្ចូលនៅក្នុងឡូវែល?

អប់រំអំពីសារៈសំខាន់នៃកម្លាំងពលកម្មចម្រុះ ស្តាប់ និងដោះស្រាយគោលនយោបាយក្នុងការជ្រើសរើសបុគ្គលិកដែលកើតឡើងនៅក្នុងទីក្រុង។ ទិន្នន័យស្តីពីការជ្រើសរើសបុគ្គលិកមិនកុហកទេ។

ត្រូវគាំទ្រសវនកម្មធនធានមនុស្សនៅក្នុងឡូវែលធានាថាការអនុវត្តរបស់វាដំណើរការបានល្អត្រឹមត្រូវ។ ការងារ និងការគាំទ្រ សម្ព័ន្ធចម្រុះ និងការតស៊ូមតិរបស់វា។ គាំទ្រមន្ត្រី ចម្រុះនិងសមធម៌នៅក្នុងរដ្ឋបាលទីក្រុង។


ផ្សេងៗ

តើមានការបោះឆ្នោតបឋមទេ? មិនមានទេ!

នៅក្រោមប្រព័ន្ធរបស់យើង ការបោះឆ្នោតបឋមត្រូវបានគេប្រើដើម្បីបង្រួមឈ្មោះជាបេក្ខជនជាច្រើន និងត្រូវបានធ្វើឡើងនៅពេលមានបេក្ខជនឈរឈ្មោះលើសពីអាសនៈទ្វេដងដោយមាន+១ នាក់បន្ថែមទៀត។ សង្កាត់មួយតែងមានអាសនៈមួយ ដូច្នេះអាសនៈសង្កាត់ណាមួយដែលមានបេក្ខជនឈរលើសពីបីនាក់ នឹងនាំអោយមានការបោះឆ្នោតបឋម។ អ្នកទទួលបានការបោះឆ្នោតច្រើនជាងគេពីរូប នឹងបន្តទៀត។


តើខ្ញុំបោះឆ្នោតដោយផ្ទាល់នៅឯណា?
Butler School

តើអ្វីទៅជាគណៈកម្មាធិការសាលាសម្រាប់សង្កាត់នេះ?



គណៈកម្មាធិការសាលាសម្រាប់សង្កាត់នេះ

ក្រុមប្រឹក្សាក្រុង



Sokhary Chau
Highlands
អ្នកកាន់តំណែង

Justin Ford
Highlands
អ្នកកាន់តំណែង

តើអ្នកបោះឆ្នោតអាចរកអ្នកនៅលើគេហទំព័រណា?

Twitter: N/A
Facebook: sokharychau
Instagram: N/A
គ្មានគេហទំព័រ

Twitter: N/A
Facebook: Justin-Ford-for-Lowell-City-Council-District-6
Instagram: Justinford4lowellcitycouncil
justinford.nationbuilder.com

តើអ្នកបោះឆ្នោតតូចដឹងអ្វីខ្លះពីអ្នក?

ខ្ញុំជាជនអន្តោប្រវេសន៍ខ្មែរ អាមេរិកាំងកំពុងឈរឈ្មោះសម្រាប់ការបោះឆ្នោតជាថ្មីនៅសង្កាត់លេខ ៦ ។ ខ្ញុំមានឆន្ទៈក្នុងការតំណាងសង្កាត់ដែលមានមនុស្សចំរុះ និងនាំអោយប្រជាជនមានសម្លេង។ ខ្ញុំរើលជាកន្លែងដែលប្រពន្ធខ្ញុំ និងខ្ញុំ ជ្រើសរើសរស់នៅនិងចិញ្ចឹមគ្រួសារយើង។ វាជាទីក្រុងដ៏អស្ចារ្យ!

ខ្ញុំជាអតីតយុទ្ធជនដែលមានមោទនភាពម្នាក់ ខ្ញុំជាជនជាតិដើមឡាវដែលរស់នៅក្នុងតំបន់ភ្នំពេញសាសន៍។ ខ្ញុំបានតស៊ូភាពលំបាកដែលធ្វើឱ្យខ្ញុំមានសព្វថ្ងៃនេះ ពីការគ្មានផ្ទះសំបែងតាំងពីនៅក្នុងរហូតដល់មានឱកាសចូលរៀននៅមហាវិទ្យាល័យ និងធ្វើទាហានក្នុងនាមជាមេធាវី។ ខ្ញុំបានរៀនពីអត្តន័យពិតនៃសហគមន៍ក្នុងមួយជីវិតរបស់ខ្ញុំនេះ។

តើអ្វីជាបញ្ហាធំបំផុតនៅក្នុងសង្កាត់របស់អ្នកហើយអ្នកនឹងដោះស្រាយវាដោយរបៀបណា? សម្រាប់អ្នកដែលឈរឈ្មោះបោះឆ្នោតទូទៅ តើអ្វីជាបញ្ហាធំបំផុតដែលទីក្រុងកំពុងនឹងប្រឈមមុខ?

ការបាញ់ប្រហារនៅលើអគារលំនៅដ្ឋាន។ ខ្ញុំបានឧបត្ថម្ភ និងទទួលខុសត្រូវសម្រាប់ក្រុមប្រឹក្សាក្រុង និងបានផ្តល់សក្ខីកម្មនៅឯវិមានរដ្ឋសភាដើម្បីបង្កើនការពិន័យដល់អ្នកបាញ់។ ប្រជាជនគួរតែអាចមានសុវត្ថិភាពពីការបោះបាញ់នៅផ្ទះរបស់ពួកគេ។

ផ្ទះជួល និងតម្លៃផ្ទះសមរម្យ។ ដើម្បីសាងសង់លំនៅដ្ឋានដែលមានតម្លៃសមរម្យ ខ្ញុំរើលត្រូវធ្វើការជាមួយអង្គការមិនរកប្រាក់ចំណេញ អ្នកម៉ៅការភ្នាក់ងារអចលនទ្រព្យក្នុងស្រុក និងអាជ្ញាធរលំនៅដ្ឋានសហព័ន្ធដើម្បីសាងសង់លំនៅដ្ឋានប្រកបដោយនិរន្តរភាព និងកម្មវិធីផ្ទះបណ្តោះអាសន្នដ៏រឹងមាំ។

តើអ្នកនឹងធ្វើអ្វីដើម្បីកែលម្អភាពចម្រុះ សមធម៌ និងការរួមបញ្ចូលនៅក្នុងទូរវេលា?

អនុវត្តឱ្យបានពេញលេញនូវអនុសាសន៍នៃសវនកម្មចម្រុះឆ្នាំ ២០២១ និងធ្វើការឆ្ពោះទៅរកការលុបបំបាត់បក្ខពួកនិយមដែលរារាំងយុត្តិធម៌ក្នុងការជ្រើសរើសនិងជួលបុគ្គលិក។

ខ្ញុំយល់ស្របនឹងអនុសាសន៍មួយចំនួនដែលបានចែករំលែកជាមួយក្រុមប្រឹក្សាក្រុងពីស៊ីអិលអេ ដែលជាក្រុមហ៊ុនមួយដែលសាលាក្រុងជួលដើម្បីពិនិត្យមើលបញ្ហាជាក់លាក់ទាំងនេះ។ វិធីសាស្ត្រមួយគឺផ្តល់អាទិភាពក្នុងការជួលមន្ត្រីផ្នែកចម្រុះ និងសមធម៌ ដែលអាចបង្កើតយុទ្ធសាស្ត្រ សកម្មភាពផែនការ និងរង្វាស់សម្រាប់ការធ្វើឱ្យប្រសើរឡើង។ ធ្វើឱ្យទានសម័យនិងប្រើប្រាស់ការជួលបុគ្គលិកតាមអ៊ិនធឺណិត។

ផ្សេងៗ

តើមានការបោះឆ្នោតបឋមទេ?


មិនមានទេ!

នៅក្រោមប្រព័ន្ធរបស់យើង ការបោះឆ្នោតបឋមត្រូវបានគេប្រើដើម្បីបង្កើនឈ្មោះជាបេក្ខជនជាច្រើន និងត្រូវបានធ្វើឡើងនៅពេលមានបេក្ខជនឈរឈ្មោះលើសពីអាសនៈទ្វេដងដោយមាន+១ នាក់បន្ថែមទៀត។ សង្កាត់មួយតែងមានអាសនៈមួយ ដូច្នោះអាសនៈសង្កាត់ណាមួយដែលមានបេក្ខជនឈរឈ្មោះលើសពីបីនាក់ និងនាំអោយមានការបោះឆ្នោតបឋម។ អ្នកទទួលបានការបោះឆ្នោតច្រើនជាងគេពីរូប និងបន្តទៀត។

តើខ្ញុំបោះឆ្នោតដោយផ្ទាល់នៅឯណា?


Morey School

តើអ្វីទៅជាគណៈកម្មាធិការសាលាសម្រាប់សង្កាត់នេះ?



គណៈកម្មាធិការសាលាសម្រាប់សង្កាត់នេះ គឺជាក្រុមប្រឹក្សាក្រុងចំនួនពីរ។

ក្រុមប្រឹក្សាក្រុង



តើមានការបោះឆ្នោត
បឋមទេ?


មាន!

តើខ្ញុំបោះឆ្នោតដោយផ្ទាល់
នៅណា?

Senior Center

 <p>Kamara Kay Lower Highlands</p>	 <p>Dave Ouellette The Acre</p>	<p>Patricia Stratton The Acre</p>	 <p>Paul Ratha Yem The Acre</p>	
<p>តើអ្នកបោះឆ្នោតអាច រកអ្នកនៅលើគេហទំព័រ ណា?</p>	<p>Twitter: N/A Facebook: KamKayShow Instagram: N/A គ្មានគេហទំព័រ</p>	<p>Twitter: N/A Facebook: N/A Instagram: N/A គ្មានគេហទំព័រ</p>	<p>Twitter: PaulRatha Facebook: PaulRathaYemforCityCouncil Instagram: PaulRYem PaulRathaYem.com</p>	
<p>តើអ្នកបោះឆ្នោតត្រូវដឹង អ្វីខ្លះពីអ្នក?</p>	<p>ខ្ញុំជាអតីតជនភៀសខ្លួនម្នាក់ ដែលបានរស់នៅក្នុងជំរុំ ៤ផ្សេងគ្នា និងបានធ្វើ អន្តរាប្រវេសន៍មកសហរដ្ឋ អាមេរិកក្នុងឆ្នាំ១៩៨២។ ជាអ្នក រស់រៀនមានជីវិតបន្ទាប់ពីមាន ជំងឺមហារីក។ ជាសិស្ស វិទ្យាល័យឡូរ៉េលជំនាន់ ឆ្នាំ១៩៩១។ មានបទពិសោធន៍ ជាង ២៥ ឆ្នាំផ្នែកព័ត៌មានវិទ្យា និងសន្តិសុខអនឺណិត។ បច្ចុប្បន្ន ជាគ្រូបង្ហាញវិទ្យាល័យ នៅ North Shore CC ។ ជាសមា ជិកគណៈកម្មការសាលា សមាជិក ប្រតិបត្តិសហជីពសម្រាប់សាលា មីឌឡសិច និងអ្នកតំណាង រដ្ឋបាលមធ្យមបាយធ្វើដំណើរ ក្រុង។</p>	<p>ខ្ញុំបាននាំយកការផ្លាស់ប្តូរមក តំបន់ ACRE អស់រយៈពេល ជាច្រើនឆ្នាំមកហើយ។ ខ្ញុំបាន ចាប់ផ្តើមក្រុមសកម្មភាពសង្កាត់ ACRE ដើម្បីឆ្លើយតបទៅនឹងការ បាញ់ប្រហារ និងអត្រាឧក្រិដ្ឋកម្ម ខ្ពស់ក្នុងឆ្នាំ ២០០៩ តាមសំណើ របស់មេប៉ូលីសឡាវ៉ាល។ ខ្ញុំបាន ស្ថិតនៅក្នុងក្រុមប្រឹក្សាភិបាល របស់អង្គការស៊ីប៊ីអេ អស់ រយៈពេល៩ ឆ្នាំ និងជាប្រធាន ក្រុមប្រឹក្សាភិបាលរយៈពេលឆ្នាំ ចុងក្រោយ។</p>	<p>មិនបានឆ្លើយតប។ :(</p>	<p>ខ្ញុំបានមកអាមេរិកពេលចប់ សង្គ្រាមវៀតណាម បានរស់នៅ ជាមួយគ្រួសារជនជាតិអាមេរិក នៅរដ្ឋកាលីហ្វ័រញ៉ា បានមកបូស្តុន ដើម្បីធ្វើការជាមួយ ជនភៀសខ្លួនកម្ពុជា ធ្វើការ ជាមួយការិយាល័យប្រតិបត្តិ នៃ ការិយាល័យសុវត្ថិភាព សាធារណៈ និងការិយាល័យ មេធាវីនៅបូស្តុន បានធ្វើការឱ្យ ធនាគារឡូរ៉េល ក្លាយជានាយក ប្រតិបត្តិ ខាល និងបានអភិវឌ្ឍផ្លូវ លេខ៦០ Middlesex St. ។</p>
<p>តើអ្វីជាបញ្ហាធំបំផុត នៅក្នុងសង្កាត់របស់អ្នក ហើយអ្នកនឹងដោះស្រាយ វាដោយរបៀបណា? សម្រាប់អ្នកដែល ឈរឈ្មោះបោះឆ្នោត ទូទៅ តើអ្វីជាបញ្ហាធំ បំផុតដែលទីក្រុងកំពុង នឹងប្រឈមមុខ?</p>	<p>ប្រជាពលរដ្ឋបានសម្តែងការ ខកចិត្តចំពោះ ផ្លូវថ្នល់ ពន្ធ និង សេវាកម្មទីក្រុងទាំងអស់។ គំរូ ការបង់ពន្ធដ៏ឆ្លាតរបស់ខ្ញុំគឺ សមស្របតាមគោលបំណង ដែលផ្តល់ការទទួលខុសត្រូវផ្នែក ពន្ធប្រចាំឆ្នាំដែលមិនមានផល វិបាកដល់តម្រូវការទីក្រុង និង ផ្នែកលើកាត់បំបែនបន្ថែមដើម្បី ដំណោះស្រាយរយៈពេលវែង។</p>	<p>លំនៅដ្ឋានសមរម្យដែលមាន សុវត្ថិភាពជាងមុន និងផ្នែក ខាងមុខហាង។ ខ្ញុំបានធ្វើការលើ ដំណោះស្រាយជាច្រើនឆ្នាំ តាមរយៈការប្រជុំសកម្មភាព របស់ខ្ញុំ។ ឥឡូវនេះយើង កំពុងធ្វើការជាមួយអ្នកអភិវឌ្ឍន៍ ចំនួន៦ នាក់ដែលនាំមកនូវ ផ្ទះ ចំនួន ២៩០ និងផ្នែកខាងមុខ ហាងថ្មីៗ- ទាំងអស់នេះគឺជា កិច្ចប្រជុំក្រុមចុងក្រោយរបស់ខ្ញុំ។</p>	<p>សង្កាត់លេខ ៧ របស់ខ្ញុំត្រូវបាន គេភ្លេចអស់ជាច្រើនឆ្នាំមកហើយ ដោយសារខ្លះអ្នកតំណាងនៅ សាលាក្រុង។ ផ្លូវកខ្វក់ ផ្លូវ គ្រលុក ខ្វះភ្លើងនិងដើមឈើ និង បញ្ហាធំបំផុតគឺចំណាត់ចែងយន្ត របស់និស្សិតមហាវិទ្យាល័យយូ ម៉ាស។ ខ្ញុំចង់ឱ្យនិស្សិត UMass ចតនៅចំណាត់ចែងយន្តទេរបស់ គេដែលជាផ្នែកមួយនៃការបង់ថ្លៃ សិក្សារបស់ពួកគេ។</p>	
<p>តើអ្នកនឹងធ្វើអ្វីដើម្បីកែ លម្អភាពចម្រុះ សមធម៌ និងការរួមបញ្ចូលនៅក្នុង ឡូរ៉េល?</p>	<p>យើងត្រូវធានាថាប្រជាជន ទូទាំងទីក្រុងត្រូវបានគេតំណាង ស្មើគ្នានៅគ្រប់ស្ថានភាពរួម ទាំងសាលារដ្ឋ ដើម្បីលើកកម្ពស់ ប្រព័ន្ធប្រឹស្តីសម្រាប់លើកកម្ពស់ លើកចំហ និងមានតម្លាភាព។ យើងត្រូវតែបង្កើត គោលនយោបាយនិងអនុម័ត ការអនុវត្ត ភាពចម្រុះ និង សមភាព ។</p>	<p>ខ្ញុំបានខិតខំធ្វើការដើម្បីមានការ រួមរួមគ្នាអស់ជាច្រើនឆ្នាំមក ហើយ ដែលខ្ញុំមានប្រវត្តិធ្វើការ នៅក្នុងទីក្រុង ការរចនាកន្លែង អង្គុយមើលការសម្តែងនៅ North Common ដោយធ្វើការ ជាមួយក្រុម Roberto Clemente League និងបាល់បោះជេខេ ដែលមានកុមារចូលរួមលេង ជាមួយគ្នា។</p>	<p>ខ្ញុំចង់បង្កើតក្រុមការងារផ្នែក ចម្រុះ និងសមធម៌ ដែលដឹកនាំ ដោយអភិបាលក្រុងដើម្បីស្តាប់ អនុសាសន៍ពីអ្នកមានតួនាទីសំ ខាន់ៗនិងអ្នកស្រុកដើម្បីកែ លម្អ។ ខ្ញុំបានចូលរួមនៅក្នុង ក្រុមការងារពិសេសស្រៀងនេះ ដែរដើម្បីកំចាត់ក្រុមក្មេងទំនើង នៅក្នុងទីក្រុងរបស់យើង។</p>	

ក្រុមប្រឹក្សាក្រុង



តើអ្នកបោះឆ្នោតអាចរកអ្នកនៅលើគេហទំព័រណា?

N/A
 chumforlowell
 N/A
 chumforlowell.com

N/A
 Erik-Gitschier-for-City-Council-District-8
 N/A
 គ្មានគេហទំព័រ

តើអ្នកបោះឆ្នោតតូរដឹងអ្វីខ្លះពីអ្នក?

គឺបានកើតនៅក្នុងជំរុំជនភៀសខ្លួន។ ដោយមានគុណបុណ្យនៃសកលលោកគាត់បានមកតាំងនៅទីក្រុងឡូវវែលនៅអាយុ ៥ ឆ្នាំ។ គាត់ទទួលបានបទពិសោធន៍និងជំនាញជាច្រើនតាមរយៈភាពមានជំនួយ ជាច្រើនកាលពីបីទសវត្សរ៍កន្លងផុតទៅ។ ឥឡូវនេះគាត់កំពុងបំពេញបេសកកម្មដើម្បីជួយ និងផ្តល់ប្រយោជន៍មកសង្គមវិញ។

បានរស់នៅសង្កាត់លេខ៨តាំងពីយូរហើយ ដែលមានបទពិសោធន៍ជាង ៣២ឆ្នាំជាមួយសាលាក្រុង ក្នុងការរៀបចំថវិកាប្រតិបត្តិការ និងការគ្រប់គ្រង។ ការអប់រំ៖ សាលាវ៉ាស៊ីនតោនអនុវិទ្យាល័យដាលី វិទ្យាល័យបច្ចេកទេសឡូវវែល សកលវិទ្យាល័យម៉ាសាឈូសេត ឡូវវែល រៀនផ្នែក បរិស្ថាន/វិស្វកម្មស៊ីវិល។

តើអ្វីជាបញ្ហាធំបំផុតនៅក្នុងសង្កាត់របស់អ្នកហើយអ្នកនឹងដោះស្រាយវាដោយរបៀបណា? សម្រាប់អ្នកដែលឈរឈ្មោះបោះឆ្នោតទូទៅ តើអ្វីជាបញ្ហាធំបំផុតដែលទីក្រុងកំពុងនឹងប្រឈមមុខ?

បញ្ហាធំបំផុតនៅពេលនេះគឺការស្ថាបនាផ្លូវថ្នល់នៅផ្លូវ Steven ។ ខ្ញុំជឿថាជាមួយនឹងការប្រាស្រ័យទាក់ទងល្អ វានឹងមិនមានការមិនសប្បាយចិត្ត និងច្រលំ។ ឧទាហរណ៍ដូចជាកាលបរិច្ឆេទ និងពេលវេលាផ្ដើម/បញ្ចប់ធ្វើផ្លូវថ្មី នឹងពិតមានភាពប្រចាំថ្ងៃ និងរាល់សប្តាហ៍។

សេវាកម្មទីក្រុងគឺជាបញ្ហាធំបំផុតនៅក្នុងសង្កាត់របស់យើងពីកាកសំណល់ក្រោយផ្ទះ ការគ្រប់គ្រងគម្រោងសាងសង់ផ្ទះ ភាពគ្មានផ្ទះសំបែក និងការធ្វើសញ្ញាសម្គាល់តាមដងផ្លូវរហូតដល់ពន្ធដារ ប្រជាពលរដ្ឋមានការព្រួយបារម្ភអំពីការគ្រប់គ្រងសេវាកម្មទាំងនោះ។ ដោយមានបទពិសោធន៍ទីក្រុង ៣២ ឆ្នាំយើងអាចធ្វើឱ្យមានការផ្លាស់ប្តូរនៅក្នុងវិស័យទាំងអស់នេះ។

តើអ្នកនឹងធ្វើអ្វីដើម្បីកែលម្អភាពចម្រុះ សមធម៌ និងការរួមបញ្ចូលនៅក្នុងឡូវវែល?

ទំនាក់ទំនងដែលស្រួលយល់សាមញ្ញ នឹងមានប្រសិទ្ធភាព (ពិតមាន និងពិតមានថ្មីៗ) ពីសាលាក្រុងទៅសហគមន៍ផ្សេងៗ នៅតាមជីវកម្ម (ប្រាក់ចំណេញ និងមិនរកប្រាក់ចំណេញ) និងតាមសង្កាត់។ ឧទាហរណ៍ដូចជា៖ ថវិកាទីក្រុង តារាងកំណើន និងផែនការអនាគតរបស់ទីក្រុង។

កំណត់ថវិកាសម្រាប់កម្មវិធីផ្សព្វផ្សាយក្នុងសហគមន៍ ដែលលើកកម្ពស់ភាពសម្បូរបែបសមធម៌ និងការដាក់បញ្ចូល។ ពិនិត្យមើលសវនកម្មធនធានមនុស្ស ជួលអ្នកណាម្នាក់នៅក្នុងការិយាល័យធនធានមនុស្ស ដែលមានសាវតារភាពចម្រុះ សមធម៌និងការដាក់បញ្ចូល ហើយអនុវត្តការផ្លាស់ប្តូរទាំងនោះ។

ផ្សេងៗ

តើមានការបោះឆ្នោតបឋមទេ?

មិនមានទេ!

នៅក្រោមប្រព័ន្ធរបស់យើង ការបោះឆ្នោតបឋមត្រូវបានគេប្រើដើម្បីបង្កើនឈ្មោះជាបេក្ខជនជាច្រើន និងត្រូវបានធ្វើឡើងនៅពេលមានបេក្ខជនឈរឈ្មោះលើសពីអាសនៈទ្វេដងដោយមាន+១ នាក់បន្ថែមទៀត។ សង្កាត់មួយតែងមានអាសនៈមួយ ដូច្នោះអាសនៈសង្កាត់ណាមួយដែលមានបេក្ខជនឈរឈ្មោះលើសពីបីនាក់ នឹងនាំអោយមានការបោះឆ្នោតបឋម។ អ្នកទទួលបានការបោះឆ្នោតច្រើនជាងគេពីររូប នឹងបន្តទៀត។

តើខ្ញុំបោះឆ្នោតដោយផ្ទាល់នៅឯណា?

- Daley School
- Charter School


អាស្រ័យលើកន្លែងដែលអ្នករស់នៅ សូមទូរស័ព្ទទៅការិយាល័យរៀបចំការបោះឆ្នោតដើម្បីបញ្ជាក់ តាមរយៈលេខ ៩៧៨-៦៧៤-៤០៤៦

តើអ្វីទៅជាគណៈកម្មាធិការសាលាសម្រាប់សង្កាត់នេះ?



គណៈកម្មាធិការសាលាសម្រាប់សង្កាត់នេះ តែងមានក្រុមប្រឹក្សាក្រុងចំនួនពីរ។

ក្រុមប្រឹក្សាក្រុង - បោះឆ្នោតទូទៅ



Deb Belanger
Pawtucketville



John Drinkwater
Belvidere



Robert Hoey
South Lowell



Rita Mercier
Belvidere

តើអ្នកបោះឆ្នោតអាចរកអ្នកនៅលើគេហទំព័រណា?

N/A
 debbelangerforlowell
 DebLovesLowell
debbelangerforlowell.com

jm_drinkwater
 John Drinkwater - Lowell City Councilor
 jm_drinkwater
drinkwaterforlowell.com

N/A
 N/A
 N/A
 គ្មានគេហទំព័រ

N/A
 Rita-M-Mercier
 N/A
 គ្មានគេហទំព័រ

តើអ្នកបោះឆ្នោតគួរដឹងអ្វីខ្លះពីអ្នក?

រៀបការរយៈពេល៣១ ឆ្នាំ មានកូនប្រុស ១នាក់ ស្រី ៤នាក់។ កើតនិងធំនៅឡូវែល បង្កើតអាជីពផ្នែកទីផ្សារនៅ Wang Labs & ED នៅ Greater Merrimack Valley CVB ។ មានភាពជោគជ័យក្នុងការជំរុញចំណូលដល់ទីក្រុងដោយប្រើប្រាស់វិស័យទេសចរណ៍សិល្បៈ និងវប្បធម៌។ បានបង្កើតមេដឹកនាំ អ្នកបង្កើតការងារកាតា និងអ្នកតស៊ូមតិសម្រាប់ទីក្រុងនិងអ្នកស្រុក។

ខ្ញុំមានមោទនភាពជាអ្នករស់នៅ " បែលវីឡេ និងឡូវែល" ទោះបីយើងបានធំឡើងនៅទីនេះក៏ដោយ ក៏ខ្ញុំនិងប្រពន្ធខ្ញុំបានជ្រើសរើសរស់នៅនិងចិញ្ចឹមកូនៗ របស់យើងនៅឡូវែល ព្រោះយើងពិតជាស្រឡាញ់ទីក្រុងនេះ។ ភាពសម្បូរបែបប្រវត្តិសាស្ត្រ និងវប្បធម៌របស់វាបានធ្វើឱ្យមានភាពងាយស្រួលក្នុងការបង្កើតនូវមោទនភាពរបស់ពលរដ្ឋ ហើយខ្ញុំប្តេជ្ញាថានឹងធ្វើឱ្យវាកាន់តែប្រសើរឡើងសម្រាប់មនុស្សជំនាន់ក្រោយ។

ខ្ញុំមានចៅប្រាំនាក់ ហើយខ្ញុំកំពុងបំពេញបេសកកម្មដើម្បីធានាថាទីក្រុងឡូវែលគឺជាទីក្រុងដែលមានសុវត្ថិភាព និងស្អាតបំផុត។

អ្នកបោះឆ្នោតគួរតែដឹងថាខ្ញុំពិតជាចូលចិត្តជួយមនុស្ស។ ខ្ញុំជាមនុស្សស្មោះត្រង់ ពិត និងចូលចិត្តបម្រើខ្លួននិងមិនធ្វើជាសមាជិកក្រុមប្រឹក្សាអស់រយៈពេល ២៦ ឆ្នាំទេ។ នៅពេលអ្នកស្រុកមានបញ្ហា ខ្ញុំព្យាយាមយ៉ាងខ្លាំងដើម្បីកែតម្រូវខុសហើយធ្វើឱ្យវាត្រឹមត្រូវ។ ខ្ញុំធ្វើចំពោះអ្នកស្រុកម្នាក់ៗ ដូចអ្វីដែលខ្ញុំចង់ឱ្យអ្នកខ្ញុំធ្វើចំពោះខ្ញុំ។

តើអ្វីជាបញ្ហាធំបំផុតនៅក្នុងសង្កាត់របស់អ្នកហើយអ្នកនឹងដោះស្រាយវាដោយរបៀបណា? សម្រាប់អ្នកដែលឈរឈ្មោះបោះឆ្នោតទូទៅ តើអ្វីជាបញ្ហាធំបំផុតដែលទីក្រុងកំពុងនឹងប្រឈមមុខ?

សង្កាត់កណ្តាលទីប្រជុំជនឡូវែល គឺជាចំណុចកណ្តាលប៉ុន្តែការអប់រំថ្នាក់ដំបូង ស្ទើរនឹងទីក្រុងលំដាប់លេខមួយ។

លំនៅដ្ឋាន ព្រោះវាជាប់ទាក់ទងនឹងបញ្ហាសំខាន់ៗជាច្រើនទៀត។ និយោជកចង់បានលំនៅដ្ឋានដែលមានគុណភាពនិងតម្លៃសមរម្យសម្រាប់បុគ្គលិករបស់ពួកគេ។ អ្នកស្រុកប្រឈមនឹងការចំណាយខ្ពស់ និងឧបសគ្គចំពោះភាពជាម្ចាស់ផ្ទះ ដែលវារារាំងគ្រួសារជាច្រើនពីការបង្កើនទ្រព្យសម្បត្តិ។ ក្រុមប្រឹក្សាក្រុងត្រូវគិតគូរពីការកំណត់តំបន់សម្រាប់លំនៅដ្ឋានបន្ថែមទៀត។

ការសេពគ្រឿងស្រវឹង - ការញៀនថ្នាំ - ភាពគ្មានផ្ទះសំបែង។ ជាក់ស្តែង វិធីតែមួយគត់ដើម្បីដោះស្រាយបញ្ហាទាំងនេះគឺផ្លាស់ប្តូរការដឹកនាំ និងក្រុមប្រឹក្សាក្រុងបច្ចុប្បន្ន។ ពួកគេកំពុងជាប់គាំងលើការអភិវឌ្ឍសេដ្ឋកិច្ច...។

ការញៀនថ្នាំ គួបផ្សំនឹងជំងឺផ្លូវចិត្ត។ អ្វីដែលយើងត្រូវការគឺអការដ៏ធំមួយដូចជាអគារលំនៅដ្ឋានដាច់ដោយឡែកដែលមនុស្សអាចមើលថែរក្សាពួកគេដោយធានាថាពួកគេបានលេបថ្នាំត្រឹមត្រូវ។ ជាកន្លែងដែលមនុស្សម្នាក់ត្រូវបានបន្សាបជាពិសេស ពួកគេត្រូវបានគេត្រួតពិនិត្យថាគេនៅបន្តទទួលបានការព្យាបាល។

តើអ្នកនឹងធ្វើអ្វីដើម្បីកែលម្អភាពចម្រុះ សមធម៌និងការរួមបញ្ចូលនៅក្នុងឡូវែល?

សង្កាត់កណ្តាលទីប្រជុំជនឡូវែល គឺជាចំណុចកណ្តាលប៉ុន្តែការអប់រំលំដាប់លេខមួយ ស្ទើរនឹងទីក្រុងលំដាប់លេខមួយ។


ឡូវែលទើបតែបញ្ចប់សវនកម្មធនធានមនុស្ស។ កំណត់ជំហានដើម្បីអនុវត្តអនុសាសន៍ទាំងនោះរួមមានការជួលនាយកផ្នែកចម្រុះនិងសមធម៌ ធានាថា ប៉ូលីសខាងអគ្គិភ័យ គ្រូបង្រៀន និងក្រុមប្រឹក្សាទីក្រុង ជាតំណាងពេញជំនាញនៃសហគមន៍របស់យើង។ បន្តជាមួយការផ្សព្វផ្សាយ។

យើងត្រូវតែធ្វើការដើម្បីធានាថាកម្លាំងការងាររបស់ទីក្រុងឆ្លុះបញ្ចាំងពីភាពចម្រុះរបស់ទីក្រុង។ ដើម្បីធ្វើដូច្នោះនាយកដ្ឋានទីក្រុងទាំងអស់ត្រូវផ្តល់អនុភាពដល់ការនាំចូលនាយកធនធានមនុស្សដែលមានភាពចម្រុះ។ យើងក៏គួរតែត្រូវការអ្នកម៉ៅការលើគម្រោងសាងសង់ទីក្រុងបំពេញតាមគោលដៅនៃភាពចម្រុះទាំងនោះ ។

ជួលអ្នកស្រុកឡូវែលមកចូលបំរើការងារបន្ថែម មិនត្រឹមតែគ្រួសារនិងមិត្តភក្តិរបស់អ្នកទេ។

ក្នុងនាមជាក្រុមប្រឹក្សាខ្ញុំមានអារម្មណ៍ថា យើងបានធ្វើឱ្យមានភាពចម្រុះ។ យើងបានបោះឆ្នោតរៀបចំ និងបង្រៀនឱ្យក្រុមហ៊ុនមួយចូលមកស្ថាបនាមើលសាលាក្រុង និងនាយកដ្ឋានសាលាដើម្បីស្វែងរកចម្លើយថាតើយើងបានបំពេញតាមគោលដៅនៃភាពចម្រុះរបស់យើង។ យើងមាន ប៉ុន្តែយើងអាចធ្វើបានល្អជាងនេះ។

ក្រុមប្រឹក្សាក្រុង - បោះឆ្នោត



Vesna Nuon
Highlands
អ្នកកាន់តំណែង



Bobby Tugbiyele
Downtown

**តើអ្នកបោះឆ្នោតអាច
រកអ្នកនៅលើគេហទំព័រ
ណា ?**

N/A
 vesnaforlowell
 N/A
vesnaforlowell.com

BobbyforLowell
 BobbyforLowell
 BobbyforLowell
BobbyforLowell.com

**តើអ្នកបោះឆ្នោតត្រូវដឹង
អ្វីខ្លះពីអ្នក ?**

គ្រួសារខ្ញុំជាជនភៀសខ្លួនពីប្រទេសកម្ពុជាមកនៅអាមេរិក។ ខ្ញុំសូមថ្លែងអំណរគុណចំពោះជំនួយពីអង្គការសប្បុរសធម៌កាតូលិក ដែលធ្វើអោយការជួយអ្នកដទៃបានក្លាយជាផ្នែកមួយនៃឱកាសអររបស់ខ្ញុំ ហើយខ្ញុំបានធ្វើការងារក្នុងផ្នែកសុវត្ថិភាពសាធារណៈអស់រយៈពេល ៣១។ ខ្ញុំបានបម្រើការនៅក្រុមប្រឹក្សាក្រុងឡូវែលអស់រយៈពេលពីរអាណត្តិកន្លងមក ហើយតែងតែផ្ដោតលើធ្វើអោយមនុស្សឱ្យធ្វើការជាមួយគ្នា។

ខ្ញុំមានមោទនភាពដែលហៅឱ្យរស់នៅជាផ្ទះក្នុងពាក់កណ្តាលជីវិតរបស់ខ្ញុំ ខ្ញុំបានជួបប្រពន្ធខ្ញុំអាទិត្យសានដ្រា ហើយបានទិញផ្ទះទី ១ របស់យើងជាមួយគ្នា។ យើងទាំងពីរបានបញ្ចប់ការសិក្សាពីសាលា UMass Lowell ហើយយើងកំពុងចិញ្ចឹមកូនប្រុសតូចៗរបស់យើងឈ្មោះ Samuel និង Ellis ផងដែរ។ ខ្ញុំក៏បានបង្កើត និងមានក្រុមហ៊ុនជ្រើសរើសបុគ្គលិកនៅទីក្រុងឡូវែលឈ្មោះថា The Leap Network, LLC ។

**តើអ្វីជាបញ្ហាធំបំផុត
នៅក្នុងសង្កាត់របស់អ្នក
ហើយអ្នកនឹងដោះស្រាយ
វាដោយរបៀបណា ?
សម្រាប់អ្នកដែល
ឈរឈ្មោះបោះឆ្នោត
ទូទៅ តើអ្វីជាបញ្ហាធំ
បំផុតដែលទីក្រុងកំពុង
នឹងប្រឈមមុខ ?**

យើងត្រូវដោះស្រាយភាពគ្មានផ្ទះសំបែង។ យើងត្រូវការការងារកាន់តែច្រើន លំនៅដ្ឋានសមរម្យ និងធនធានបន្ថែមទៀតសម្រាប់អ្នកដែលមានបញ្ហាសុខភាពផ្លូវចិត្ត។ យើងត្រូវការស្វែងរកជំនួយពីរដ្ឋ និងរដ្ឋាភិបាលសហព័ន្ធ ប្រើប្រាស់មូលនិធិច្បាប់ជួយសង្គ្រោះអាមេរិក និងសហការជាមួយអង្គការមិនរកប្រាក់ចំណេញក្នុងតំបន់ដើម្បីសម្រេចកិច្ចការនេះ។

បញ្ហាដែលយើងកំពុងជួបប្រទះនៅឆ្នាំនេះ គឺផ្ដោតលើការតំណាង សុខភាពនិងសុខុមាលភាពរបស់ទីក្រុង ព្រមទាំងមានក្រុមប្រឹក្សាក្រុងត្រឹមត្រូវដែលមានភាពសកម្មនិងប្រកបដោយភាពច្នៃប្រឌិតក្នុងការដោះស្រាយបញ្ហាថ្ងៃនេះនិងថ្ងៃស្អែក។ ដោយមានក្រុមដែលត្រឹមត្រូវយើងអាចប្រឈមមុខនឹងបញ្ហាគ្រប់យ៉ាង។

**តើអ្នកនឹងធ្វើអ្វីដើម្បីកែ
លម្អភាពចម្រុះ សមធម៌
និងការរួមបញ្ចូលនៅក្នុង
ឡូវែល ?**

ជំហានដំបូងក្នុងការដោះស្រាយបញ្ហាគឺការសារភាពថាយើងជួបបញ្ហាទាំងនេះ។ ខ្ញុំបានសុំនាយកក្រុងអោយមានការជួលអ្នកធ្វើសវនករដើម្បីពិនិត្យមើលការជួលមនុស្សចម្រុះ។ សវនកម្មបានបញ្ចប់ហើយយើងមានការងារត្រូវធ្វើ។ យើងត្រូវការកម្លាំងពលកម្មដែលឆ្លុះបញ្ចាំងពីប្រជាជនរបស់យើង។

ខ្ញុំជាអ្នកជំនាញផ្នែកធនធានមនុស្ស/ជ្រើសរើសបុគ្គលិកដែលមានបទពិសោធន៍ ១៥ ឆ្នាំ។ ខ្ញុំបានតស៊ូមតិយ៉ាងស្វិតស្វាញចំពោះសវនកម្មទីក្រុងស៊ី និងសវនកម្មកាលពីឆ្នាំ 2018 លើសាលារដ្ឋ។ លទ្ធផលនៃរបាយការណ៍ទាំងពីរបង្ហាញនូវការព្រួយបារម្ភ និងឱកាស។ ខ្ញុំនឹងក្លាយជាអ្នកដឹកនាំដែលដើរលើភាពចម្រុះ និងសមភាព។ បទពិសោធន៍របស់ខ្ញុំគាំទ្រអ្វីៗនេះ!

ផ្សេងៗ


តើមានការបោះឆ្នោតបឋមទេ ?
មិនមានទេ!

នៅក្រោមប្រព័ន្ធរបស់យើង ការបោះឆ្នោតបឋមត្រូវបានគេប្រើដើម្បីបង្រួមឈ្មោះជាបេក្ខជនជាច្រើន និងត្រូវបានធ្វើឡើងនៅពេលមានបេក្ខជនឈរឈ្មោះលើសពីអាសនៈទ្វេដងដោយមាន+១ នាក់បន្ថែមទៀត។ សង្កាត់មួយតែងមានអាសនៈមួយ ដូច្នោះអាសនៈសង្កាត់ណាមួយដែលមានបេក្ខជនឈរលើសពីបីនាក់ និងនាំអោយមានការបោះឆ្នោតបឋម។ អ្នកទទួលការបោះឆ្នោតច្រើនជាងគេពីរូប និងបន្តទៀត។

តើខ្ញុំបោះឆ្នោតដោយផ្ទាល់នៅឯណា ?

Vota por estos candidatos en la misma papeleta que el candidato de su distrito durante las elecciones generales. ¡Elija sus tres mejores!

**តើអ្នកណាខ្លះជាគណៈកម្មាធិការ
សាលាសម្រាប់ការបោះឆ្នោតទូទៅ ?**



គណៈកម្មាធិការសាលានីមួយៗតែងមានក្រុមប្រឹក្សាក្រុងចំនួនពីរ។

ចម្រើនការសង់ម្នី របស់គណៈកម្មាធិការ

៤ សង្កាត់


២ បោះឆ្នោតទូទៅ

បេក្ខជន ១២ នាក់។

អ្នកកាន់កូដកាន

តំណែងចំនួន ៦

នាក់។

 LCWELL
VOTES

គណៈកម្មការសាលា

សង្កាត់ 1



Ben Opara
Pawtucketville



Stacey Thompson
Pawtucketville



សង្កាត់ 2



Hilary Clark
Downtown



Eileen DelRossi
Centralville

តើអ្នកបោះឆ្នោតអាចរកអ្នកនៅលើគេហទំព័រណា?

N/A
 benoparaforlowell
 N/A
 គ្មានគេហទំព័រ

N/A
 StaceyforLowell
 StaceyforLowell
 StaceyforLowell.com

N/A
 clarkforprogress
 clarkforprogress
 clarkforprogress.com

N/A
 N/A
 N/A
 គ្មានគេហទំព័រ

តើអ្នកបោះឆ្នោតត្រូវដឹងអ្វីខ្លះពីអ្នក?

ខ្ញុំមានអាយុ៣១ ឆ្នាំ ហើយជាអ្នករស់នៅក្នុងឡូវវែល ខ្ញុំក៏បានរស់នៅក្នុងផ្ទះឯកទេស (Pawtucketville) ចំនួន ២៧ឆ្នាំ ជាមួយប្រពន្ធរបស់ខ្ញុំឈ្មោះ វ៉ានី និង កូនបីនាក់ដែលបានរៀនចេញពីសាលារដ្ឋឡូវវែល។ ខ្ញុំបានផ្លាស់មកនៅក្នុងឡូវវែលពីប្រទេសនិហ្សេរីយ៉ាដើម្បីបញ្ចប់ការសិក្សាថ្នាក់ឧត្តមសិក្សា នៅសាកលវិទ្យាល័យម៉ាសាឈូសេតក្នុងឡូវវែល។ ខ្ញុំជាសហគ្រិនមួយរូបមានហាង Duziem Labs នៅសង្កាត់ហាយឡេន។

ខ្ញុំជឿជាក់លើការអប់រំដោយសារតែវាមានអំណាចក្នុងការផ្តល់ព័ត៌មាន និងជាការបង្កើតឱកាស។ ក្នុងនាមជាគ្រូបង្រៀនម្នាក់អស់រយៈពេល ១១ឆ្នាំ (បង្រៀននៅទីក្រុងឡូវវែលចំនួន៨ ឆ្នាំ) ខ្ញុំមានសំណាងបានចូលរួមក្នុងការផ្តល់អំណាចតស៊ូមតិ និង អប់រំសិស្សដែលត្រូវបានគេភ្លេច។ ប្រវត្តិនៃការតស៊ូរបស់ខ្ញុំដើម្បីសមធម៌ និង បង្កើនសំលេងត្រូវបានចងក្រង។ ខ្ញុំប្រតិបត្តិទាំងនោះ។

ខ្ញុំជាអាណាព្យាបាលរបស់សិស្សដែលកំពុងរៀននៅវិទ្យាល័យម្នាក់។ ខ្ញុំគិតថាការផ្តោតលើការទំនាក់ទំនង ការសហការ ភាពចម្រុះជាតិសាសន៍ សមធម៌ និង ការដាក់បញ្ចូលចម្រុះភាពនិងធ្វើអោយសាលារដ្ឋឡូវវែលកាន់តែល្អ។

ខ្ញុំបានកើត និងធំធាត់នៅទីក្រុងឡូវវែល។ ខ្ញុំបានចូលរៀននៅសាលាសារដ្ឋឡូវវែលពីថ្នាក់មត្តេយ្យដល់វិទ្យាល័យ។ ខ្ញុំមានកូនប្រុសអាយុ ៨ ឆ្នាំដែលរៀននៅសាលាឡូវវែល។ ខ្ញុំមានសេចក្តីរីករាយដែលបានធ្វើការជាគ្រូបង្រៀនថ្នាក់អប់រំពិសេសរយៈពេល ១៦ ឆ្នាំ ។

តើអ្វីជាបញ្ហាធំបំផុតនៅក្នុងសង្កាត់របស់អ្នកហើយអ្នកនឹងដោះស្រាយវាដោយរបៀបណា? សម្រាប់អ្នកដែលឈរឈ្មោះបោះឆ្នោតទូទៅ តើអ្វីជាបញ្ហាធំបំផុតដែលទីក្រុងកំពុងនឹងប្រឈមមុខ?

ខ្ញុំបានលឺពីអ្នករស់នៅសង្កាត់នេះនិយាយថា បញ្ហាការជិះថយន្តក្រុង ការជួសជុលថែទាំ និង ម្ហូបអាហារ ហាក់ដូចជាកើតមានឡើងញឹកញាប់។ ទាំងនេះគឺជាបញ្ហាថ្មីនិងជាក់លាក់របស់សង្កាត់ដោយសារតែសង្កាត់ថ្មីតែងមានបញ្ហាប្រឈមថ្មីៗ។ ខ្ញុំនៅកំពុងគិតពីអ្វីដែលល្អបំផុតសម្រាប់ទីក្រុងរបស់យើង។

សង្កាត់ជាច្រើននឹងនិយាយថាសង្កាត់មួយមានសាលារៀនរឹងមាំមួយ។ វានៅតែមានតួរការទូទៅសំរាប់ការអភិវឌ្ឍ ការថែទាំ និង ការថែរក្សាផ្សេងៗទៀត។ កង្វះភាពចម្រុះវប្បធម៌/សមធម៌ក្នុងចំណោមអ្នកអប់រំគឺជា បញ្ហាដែលគួរអោយការកត់សម្គាល់បំផុតរបស់សង្កាត់។

មានសាលារៀនពីជំនាន់ដើមជាច្រើនស្ថិតនៅក្នុងសង្កាត់ទី២។ យើងត្រូវបន្តផ្តល់អាទិភាពដល់សាលាទាំងនេះនូវអ្វីដែលពួកគេត្រូវការដើម្បីជួយសិស្សរបស់ពួកគេរៀន និងខិតខំបន្ត ដែលវាក្នុងចំណោមអ្នកអប់រំគឺជា បញ្ហាដែលចេញពីស្ថានភាពដែលកំពុងមាន។

សមភាពក្នុងការទទួលបានព័ត៌មានពីរដ្ឋបាលដើម្បីជូនដំណឹងត្រឹមត្រូវដល់គ្រូបង្រៀនដែលជាអ្នកទំនាក់ទំនងផ្ទាល់ជាមួយឪពុកម្តាយសិស្ស។ ប្រសិនបើគ្រូមិនទទួលបានព័ត៌មានត្រឹមត្រូវនោះតើពួកគេអាចជូនដំណឹងដល់ឪពុកម្តាយបានយ៉ាងដូចម្តេច? ដូចគ្នានេះផងដែរអស្ថិរភាពខ្យល់ និង កំដៅនៅក្នុងសាលា។

តើអ្នកមានគម្រោងអ្វីខ្លះដើម្បីបង្កើនថវិកាដល់សាលារៀន? តើនឹងអ្នកប្រើមូលនិធិថ្មីទាំងនោះយ៉ាងដូចម្តេច?

ខ្ញុំនឹងស្វែងរកវិធីដើម្បីបង្កើនកម្មវិធីជំនួយដែលផ្តោតលើគម្រោងជាក់លាក់ដូចជាការសិក្សាតាមអ៊ិនធើណែត ការអប់រំកុមារតូច និងកម្មវិធីចែកអំណោយ។ ខ្ញុំនឹងលើកទឹកចិត្តឱ្យសាលានិមួយៗចូលរួមជាមួយការពង្រីកគម្រោងបែបនេះ។ ដោយសារតែប្រជាសាស្ត្រឡូវវែល គេគួរស្វែងរកមូលនិធិសម្រាប់ជួយសិស្សដែលគ្រួសារមានចំនូលទាប។

មិនថាវាជានិយមឥតសំណង ឬ ពីឧស្សាហកម្មកំពុងរីកចម្រើន ការពង្រឹងនិរន្តរភាពរបស់វាគឺជាការសំខាន់បំផុត។ ក្នុងការប្រើប្រាស់មូលនិធិ ខ្ញុំនឹងពិគ្រោះយោបល់ជាមួយអ្នកជំនាញដូចជា៖ គ្រូបង្រៀន គ្រូជំនាញឪពុកម្តាយ និងសិស្ស។ ចំណោមផ្នែកខ្លះៗដែលខ្ញុំនឹងនិយាយរួមមាន៖ ការអប់រំពិសេស សិល្បៈ ការវិស័សបុគ្គលិកគ្រូជំនាញ បុគ្គលិកសង្គម និងសមធម៌។

យើងត្រូវតែបន្តតស៊ូមតិអោយមានការផ្តល់មូលនិធិរដ្ឋដ៏សមស្រប។ យើងក៏គួរតែជម្រុញអោយទីក្រុងមានការទទួលខុសត្រូវលើការរៀបចំផែនការ ការផ្តល់មូលនិធិជាបន្តបន្ទាប់ និងការកែលម្អអាគារសិក្សារបស់យើងអោយសមស្រប ។ មូលនិធិគួរតែផ្តល់អោយសាលា ដើម្បីគណៈកម្មាធិការសាលាធ្វើការសម្រេចចិត្តប្រើប្រាស់វាដោយផ្អែកលើគោលដៅនិងតម្រូវការជាក់លាក់របស់ពួកគេ។

វិភាគរកកន្លែងណាដែលត្រូវការមូលនិធិបន្ថែមនៅក្នុងសាលារៀន។ ធានាថាមូលនិធិទាំងនោះត្រូវបានគេប្រើដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងដែលនាំអោយមានការបង្កើនមូលនិធិ។

គណៈកម្មការសាលា

សមាជិក 3



Susie Chhoun
South Lowell



Andy Descoteaux
Belvidere



សមាជិក 4



Cheth Khim
The Acre



Dominik Lay
Highlands



តើអ្នកបោះឆ្នោតអាចរកអ្នកនៅលើគេហទំព័រណា?

N/A
 susieforlowellschools
 susieforlowellschools
 susieforlowellschools.com

N/A
 avoiceforthekids
 N/A
 គ្មានគេហទំព័រ

KhimCheth
 N/A
 ChethKhim
 គ្មានគេហទំព័រ

N/A
 LayforSchoolCommittee
 N/A
 គ្មានគេហទំព័រ

តើអ្នកបោះឆ្នោតត្រូវដឹងអ្វីខ្លះពីអ្នក?

ឡូវែលគឺជាផ្ទះរបស់ខ្ញុំចាប់តាំងពីឆ្នាំ១៩៨៩ ខ្ញុំបានមកតាំងទីលំនៅនៅបន្ទាប់ពីកំណើតរបស់ខ្ញុំនៅក្នុងជំរុំជនភៀសខ្លួនកម្ពុជា/ចៃ។ កូនស្រីរបស់ខ្ញុំទាំងពីរនាក់ និងខ្ញុំបានចូលរៀននៅសាលារដ្ឋឡូវែល។ ខ្ញុំចង់ធ្វើជាសំលេងសំរាប់គ្រូបង្រៀនគ្រួសារ ហើយសំខាន់បំផុតសម្រាប់កូនៗរបស់យើង។ ខ្ញុំជាអ្នកអប់រំនៅឡូវែលអស់រយៈពេលជាង២០ឆ្នាំហើយ។

ក្នុងនាមជាអ្នកអប់រំពេញមួយជីវិតម្នាក់ ខ្ញុំគិតថាខ្ញុំអាចនាំទស្សនៈរបស់គ្រូបង្រៀនដល់គណៈកម្មាធិការសាលា។ ដោយពិចារណាលើការខូចខាតដែលបានកើតឡើងចំពោះសិស្សរបស់យើងចាប់តាំងពីជំងឺកូវីដ ខ្ញុំជឿថាមានប្រវត្តិចាំបាច់ដើម្បីជម្រុញឱ្យសិស្សរបស់យើងទៅមុខប្រសិនបើគ្មានកូវីដទេនោះ។

ខ្ញុំជាអ្នកអភិវឌ្ឍន៍កម្មវិធីកុំព្យូទ័រ/គ្រូបង្រៀន និងវិនិយោគទីផ្សារភាគហ៊ុនម្នាក់។ ខ្ញុំជឿជាក់លើចំណង់ចំនួនចិត្ត និងការជួយអ្នកដែលត្រូវការជំនួយ។

ខ្ញុំបានជាប់ឆ្នោតជាគណៈកម្មាធិការសាលាលើកដំបូងនៅឆ្នាំ២០១៧។ ខ្ញុំបានលើកគម្រោងផ្សេងៗផ្តល់ប្រយោជន៍ដល់សិស្សទាំងឡាយ។ ខ្ញុំសុំសម្លេងឆ្នោតរបស់អ្នក អោយខ្ញុំអាចត្រលប់មកបម្រើអ្នកវិញ។ ខ្ញុំជាមនុស្សម្នាក់ដែលជឿជាក់ថាការអប់រំមានសារៈសំខាន់សម្រាប់សិស្ស និងគ្រួសារគ្រប់រូប។ វាក្មេងមានភាពយុត្តិធម៌។ ដោយគ្មាននយោបាយ។

តើអ្វីជាបញ្ហាធំបំផុតនៅក្នុងសង្កាត់របស់អ្នកហើយអ្នកនឹងដោះស្រាយវាដោយរបៀបណា? សម្រាប់អ្នកដែលឈរឈ្មោះបោះឆ្នោតទូទៅ តើអ្វីជាបញ្ហាធំបំផុតដែលទីក្រុងកំពុងនឹងប្រឈមមុខ?

បញ្ហាធំបំផុតមួយដែលខ្ញុំចង់ដោះស្រាយសម្រាប់សង្កាត់ខ្ញុំ គឺបង្កើនឱកាសសម្រាប់ការចូលរួមរបស់ឪពុកម្តាយ។ យើងអាចបន្ថយការរាំងស្ទះដល់ការចូលរួមជាមួយគ្រួសារតាមរយៈសេវាកម្មបកប្រែ ផ្តល់ការថែទាំកុមារសម្រាប់ពេលប្រជុំ និងផ្តល់ជូននូវធនធានវប្បធម៌ចម្រុះ។

យើងត្រូវតាមដានដោយយកចិត្តទុកដាក់លើគម្រោងរបស់សាលាវិទ្យាល័យឡូវែលដើម្បីធានាថាយើងទទួលបានអ្វីដូចការសន្យា។ ការទទួលបាននូវគុណភាពខ្ពស់របស់សាលារបស់យើងគឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សិស្សរបស់យើង និងសម្រាប់អ្នកបង់ពន្ធរបស់យើង។ ប្រព័ន្ធសាលារៀនល្អអាចបង្កើនតម្លៃនៃការរស់នៅក្នុងទីក្រុង។

ដោយការជួយដល់អ្នកខ្វះខាតស្ថិរភាពហិរញ្ញវត្ថុ។

ខ្ញុំចង់ឱ្យឪពុកម្តាយខិតខំប្រឹងប្រែងបន្ថែមទៀតក្នុងការអប់រំកូនរបស់ពួកគេ។ ខ្ញុំចង់ឱ្យឪពុកម្តាយជាច្រើននិយាយជាមួយ គ្រូបង្រៀន ឬគ្រូបង្រៀនរបស់កូនពួកគេ។ ចំណាយពេលបន្ថែមចំពោះសកម្មភាពក្រៅម៉ោងរៀន ឬសម្រាប់ការអានមុនពេលចូលគេង។ ដំណោះស្រាយរួមមានការធ្វើឱ្យឪពុកម្តាយមានជាស្រុកភាព និងមានបណ្តាញសម្រាប់គាត់ដើម្បីចែករំលែកពីភាពជោគជ័យរបស់ពួកគេ។

តើអ្នកមានគម្រោងអ្វីខ្លះដើម្បីបង្កើនថវិកាដល់សាលារៀន? តើនឹងអ្នកប្រើមូលនិធិថ្មីទាំងនោះយ៉ាងដូចម្តេច?


មូលនិធិត្រូវតែផ្តោតលើកម្មវិធីដែលជួយដោយផ្ទាល់ដល់សិស្សនិងគ្រូរបស់យើងនៅក្នុងថ្នាក់។ ជំងឺកូវីដបានបង្កភាពអាចខានដល់កូនរបស់យើងនូវពេលវេលារៀនសូត្រដ៏មានតម្លៃ។ យើងត្រូវវិនិយោគលើកម្មវិធីដែលជួយសិស្សរបស់យើងក្នុងការបំពេញចន្លោះប្រហោងក្នុងការអប់រំ និងការអភិវឌ្ឍសង្គម/អារម្មណ៍របស់ពួកគេ។

ជាក់ស្តែងយើងកំពុងទទួលបានមូលនិធិជាច្រើនដើម្បីជួយកាត់បន្ថយផលប៉ះពាល់នៃជំងឺកូវីដ ប៉ុន្តែយើងមានតម្រូវការផ្សេងទៀតនៅក្នុងសង្កាត់របស់យើង។ ខ្ញុំគិតថាទីក្រុងគួរតែខិតខំប្រឹងប្រែងដើម្បីយកដីសាលា St. Louis School/Parish។ ការទ្វេបែបនេះនឹងជួយសន្សំលុយរបស់សង្កាត់របស់យើងជាងមួយលានដុល្លារជារៀងរាល់ឆ្នាំ។

អង្គការមិនរកប្រាក់ចំណេញផ្តោតលើការអប់រំយុវជន។

ធ្វើឱ្យសាលារដ្ឋឡូវែលមានភាពទាក់ទាញដល់សិស្ស និងឪពុកម្តាយទាំងអស់។ មូលនិធិរបស់សាលា មានភាពសមាមាត្រទៅនឹងចំនួនសិស្សដែលចូលរៀននៅសាលារដ្ឋឡូវែល។ នៅពេលសិស្សទៅ សាលាឆាតធើ ឬសាលាបច្ចេកទេស ទឹកប្រាក់នឹងរត់តាមសិស្សទាំងនោះ។ ត្រូវអោយ សកាបរបស់រដ្ឋម៉ាសាឈូសេតបន្តគាំទ្រចំពោះច្បាប់ឱកាសនិស្សិត។

គណៈកម្មាធិការសាលា - បោះឆ្នោត




Mike Dillon, Jr.
Highlands



Jackie Doherty
The Ace



Connie Martin
Belvidere



Jim Peters
Highlands

អ្នកកាន់តំណែង

តើអ្នកបោះឆ្នោតអាចរកអ្នកនៅលើគេហទំព័រណា?

MikeDillonJr2
 Mike Dillon Jr. for Lowell School Committee
 mikedillonjrforlsc
 គ្មានគេហទំព័រ

N/A
 electjackiedoherty
 N/A
 គ្មានគេហទំព័រ

N/A
 conniemartin.lowellschools
 N/A
 គ្មានគេហទំព័រ

N/A
 N/A
 N/A
jimpetersblog.com

តើអ្នកបោះឆ្នោតត្រូវដឹងអ្វីខ្លះពីអ្នក?

មានប្រពន្ធ ឈ្មោះ អាស៊ីសុន មានកូនស្រី ៣នាក់ រស់នៅតំបន់ហាយឡេន ជាអ្នកពន្ធដារអគ្គិភ័យក្រុងឡូវែល ជាអតីតគ្រូបង្រៀនជាម្ចាស់អាជីវកម្មឌុតតូច។

ប្រាំឆ្នាំមុនពេលខ្ញុំឈរឈ្មោះជាគណៈកម្មាធិការសាលារៀន ខ្ញុំបានធ្វើការដើម្បីកែលម្អសាលារៀនរបស់យើង និងដើម្បីសាលាទទួលបានថវិកាដែលយើងត្រូវការ ក្នុងនាមជាមេដឹកនាំម្នាក់នៅក្រុមប្រឹក្សាមាតាបិតាទូទាំងទីក្រុង។ ការប្តេជ្ញាចិត្តរបស់ខ្ញុំទៅកាន់ការទទួលបានសាលារដ្ឋល្អៗ និងផ្តល់ឱកាសសម្រាប់កុមារម្នាក់ៗទទួលបានជោគជ័យ គឺអ្វីដែលដឹកនាំរាល់ការសម្រេចចិត្តរបស់ខ្ញុំនៅពេលនោះ។

បទពិសោធន៍ធ្វើការនៅក្នុងអង្គការមិនរកប្រាក់ចំណេញ រួមជាមួយសេវាកម្មរបស់ខ្ញុំនៅគណៈកម្មាធិការសាលារៀនដែលបានបង្រៀនខ្ញុំពីគុណតម្លៃនៃការចូលរួមរបស់សហគមន៍ហើយជំហាននីមួយៗបានធ្វើឱ្យខ្ញុំមានមហិច្ឆតាកាន់តែច្រើនចំពោះអ្វីដែលប្រព័ន្ធសាលារបស់យើងអាចសម្រេចបាន។

ខ្ញុំកើតនៅរដ្ឋអាយអូរ៉ា ខ្ញុំនឹងនាំយកគុណតម្លៃទាំងនោះមកទីក្រុងឡូវែល។ ធ្វើការជាគណនេយ្យករអស់រយៈពេល ៧ ឆ្នាំដោយសន្សំលុយបាន ២ លានដុល្លារ។ ខ្ញុំធ្លាប់បង្រៀនបានរយៈពេល ២០ ឆ្នាំនៅរដ្ឋម៉ាសាឈូសេត និងធ្វើជានាយកសាលាបាន៣ឆ្នាំ។ ខ្ញុំបានបញ្ចប់ការសិក្សាពីមហាវិទ្យាល័យម៉ាសាឈូសេតនៅឡូវែល ហើយបានសិក្សាកុំព្យូទ័រនៅ ហ្វិតប៊ិក។ ខ្ញុំរៀបការជាមួយប្រពន្ធឈ្មោះ រីកគី និងមានកូន ៤ នាក់និងចៅ ៤ នាក់។

តើអ្វីជាបញ្ហាធំបំផុតនៅក្នុងសង្កាត់របស់អ្នកហើយអ្នកនឹងដោះស្រាយវាដោយរបៀបណា? សម្រាប់អ្នកដែលឈរឈ្មោះបោះឆ្នោតទូទៅ តើអ្វីជាបញ្ហាធំបំផុតដែលទីក្រុងកំពុងនឹងប្រឈមមុខ?

បញ្ហាធំបំផុតនៅក្នុងទីក្រុងនាពេលបច្ចុប្បន្ននេះគឺសុខភាពបុគ្គល។ កូនៗ របស់យើងត្រូវតែមានភាពសកម្ម ចូលរួមក្នុងសង្គមនិងរៀនពីរបៀបថែរក្សារាងកាយរបស់ពួកគេ។ សុខុមាលភាពផ្លូវកាយ និងផ្លូវចិត្តរបស់បុគ្គលម្នាក់ៗគួរតែជាចំណុចស្នូលនៃកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញរបស់យើង។

បញ្ហាធំបំផុតដែលសាលាកំពុងប្រឈមនៅពេលនេះគឺការប្រើប្រាស់មូលនិធិសហព័ន្ធដោយឈ្លានសង្កែដើម្បីជួយដល់សិស្សភាគច្រើន ជាពិសេសសិស្សដែលមានតម្រូវការខ្ពស់បំផុត។ នោះរួមមានការកសាងសមត្ថភាពបុគ្គលិក និងការគាំទ្រនានាដើម្បីទូទាត់ផលប៉ះពាល់ផ្លូវចិត្ត និងការបាត់បង់ការសិក្សាដែលជះមកពីជំងឺកូវីត ។

ការឆ្លើយតបប្រកបដោយប្រសិទ្ធភាពរបស់យើងចំពោះបញ្ហាប្រឈមនៃជំងឺកូវីតនិងផលប៉ះពាល់របស់វាទៅលើសិស្សនិងគ្រួសាររបស់គេទាំងអស់។ នោះរួមបញ្ចូលទាំងការបើកសាលារៀនរបស់យើងដោយសុវត្ថិភាព ដល់ការរៀនសូត្រដោយផ្ទាល់និងការគាំទ្រដល់អន្តរាគមន៍លើការអប់រំ និងសុខភាពផ្លូវចិត្តសម្រាប់សិស្សានុសិស្សរបស់យើងទាំងអស់គ្នា។

ការបង្កើត និងសាងសង់វិទ្យាល័យ។ យើងមិនគួរមានកំហុសក្នុងការសាងសង់ទៀត។ សម្រាប់ការបង្កើត យើងត្រូវថែរក្សា Latin Lyceum ខណៈដែលយើងព្យាយាមពង្រីកការអប់រំវិជ្ជាជីវៈតាមរយៈកិច្ចសហប្រតិបត្តិការជាមួយវិទ្យាល័យបច្ចេកទេស Great Lowell ។

តើអ្នកមានគម្រោងអ្វីខ្លះដើម្បីបង្កើនថវិកាដល់សាលារៀន? តើនឹងអ្នកប្រើមូលនិធិថ្មីទាំងនោះយ៉ាងដូចម្តេច?

មានឱកាសក្នុងការសន្សំប្រាក់ដ៏ធំក្នុងការចំណាយលើការដឹកជញ្ជូន។ គោលនយោបាយផែនទីសង្កាត់ និងសាលានាពេលបច្ចុប្បន្នរបស់យើងមិនមានប្រសិទ្ធភាពទេ។ យើងអាចផ្តល់នូវផលិតផលល្អប្រសើរជាងមុន និងបំពេញតម្រូវការដឹកជញ្ជូនរបស់យើងទាំងអស់ជាមួយនិងការកែប្រែគោលនយោបាយទាំងនេះ។

ខ្ញុំចូលរួមផ្សព្វផ្សាយការប្រើប្រាស់ដុល្លារដែលចំណាយលើការអប់រំដោយការទាក់ទងទៅ មេដឹកនាំនីតិបុព្វត្តិនៅសភា និងក្រុមប្រឹក្សាក្រុងព្រមទាំងចូលរួមជាមួយសមាគមរបស់គណៈកម្មការសាលានៃរដ្ឋម៉ាសាឈូសេត។ យើងត្រូវប្រើនិងចែកចាយមូលនិធិដោយឈ្លានសង្កែ និង សមធម៌ដើម្បីផ្តល់ឱ្យកុមារម្នាក់ៗនូវធនធានដែលពួកគេត្រូវការដើម្បីរៀន។

យើងត្រូវតែចំណាយថវិកាសហព័ន្ធដែលទើបកើននាពេលថ្មីៗនេះទៅលើអ្វីដែលថ្នាក់រៀនត្រូវការ ដើម្បីធានាថាសិស្សានុសិស្សរបស់យើងដែលត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំងពីជំងឺកូវីត អាចត្រូវបានគេផ្តល់ការអន្តរាគមន៍លើការបង្រៀន និងគ្រូបង្រៀនដើម្បីរៀនសងវិញ។

ថវិការបស់យើងត្រូវបានកំណត់ដោយគុណភាពទូទៅ និងសាលាក្រុង។ មូលនិធិថ្មីគួរតែត្រូវបានផ្តល់ជូនដល់បុគ្គលិកគាំទ្ររបស់យើង។ លំដាប់បន្ទាប់គឺចំណាយលើសៀវភៅព្រោះការអានត្រូវតែជាការចង់បានពីគណៈកម្មាធិការសាលា។ បន្ទាប់មកប្រាក់ខែរបស់គ្រូនិងកើនឡើង។ ក្មេងតូចៗត្រូវមានកាលវិភាគសម្រាប់ការអានជាម្យ៉ាងរាល់ថ្ងៃ។

ដៃគូការបោះឆ្នោតនៅទីក្រុងឡូវែលមាន



សូមចុះឈ្មោះបោះឆ្នោត
www.sec.state.ma.us/OVR/



ស្វែងរកសង្កាត់របស់អ្នក
lowellma.gov/findmydistrict



យកផែនទីរបស់យើង
lowellvotes.org/maps



យកវត្ថុរបស់យើង
lowellvotes.org/shop

សូមទាញយក ការណែនាំដំបូង
បំផុតតាមរយៈអ៊ីនធឺណេត
lowellvotes.org/2021guides

ព័ត៌មានបន្ថែមអំពី
យើង៖

